

របាយការណ៍
ប្រចាំឆ្នាំ

២០២៤



២ ៦ ៣

ចំណាប់អារម្មណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល	០៣
ចំណាប់អារម្មណ៍របស់លោកនាយកប្រតិបត្តិ	០៥



សមិទ្ធផលសំខាន់ៗ

លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ	០៨
សមិទ្ធផលប្រតិបត្តិការសំខាន់ៗ	១០
លទ្ធផលសង្ខេបផ្នែកធនធានមនុស្ស	១១



អំពី ហ្វូតាបា

ផែនទីតំបន់ប្រតិបត្តិការ	១៤
ទិដ្ឋភាពសង្ខេបរបស់ ហ្វូតាបា	១៥
ប្រវត្តិសង្ខេបរបស់ ហ្វូតាបា	១៦
ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល	១៨
ស្លាកសញ្ញារបស់ ហ្វូតាបា	១៩



អភិបាលកិច្ច

ម្ចាស់ភាគទុនិក និងដើមទុន	២២
រចនាសម្ព័ន្ធ	២៣
ក្រុមប្រឹក្សាភិបាល	២៤
គណៈគ្រប់គ្រង	២៥





ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម

ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម	៣០
សវនកម្មផ្ទៃក្នុង	៣១



សមិទ្ធផលអាជីវកម្ម

សមិទ្ធផលឥណទានតាមវិស័យ	៣៤
សមិទ្ធផលឥណទានតាមផលិតផល	៣៥
ចំណាត់ថ្នាក់ប្រភេទឥណទាន	៣៦
ចំណាត់ថ្នាក់ប្រភេទផលិតផល	៣៦



ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក

ការបណ្តុះបណ្តាលខាងក្នុង	៣៨
ការបណ្តុះបណ្តាលខាងក្រៅ	៣៩
សិក្ខាសាលាប្រចាំឆ្នាំ	៣៩



របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤២
របាយការណ៍របស់សវនករឯករាជ្យ	៤៥
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៤៧
របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ	៤៨
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤៩
របាយការណ៍លំហូរសាច់ប្រាក់	៥០



ដៃគូសហប្រតិបត្តិការរបស់ ហ្វូតាបា

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៥១
របាយការណ៍របស់សវនករឯករាជ្យ	៥២



ចំណាប់អារម្មណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល



លោក ប្រឹក ធីនី
ប្រធានក្រុមប្រឹក្សាភិបាល

ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមានការប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងបញ្ហាអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនកន្លងមក ហើយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់នេះផងដែរ។ យើងឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៤ អាចសម្រេចបានក្នុងអត្រា ៣,២% ដែលក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍បានកើន ក្នុងអត្រា ១,៧% ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍បានកើនក្នុងអត្រា ៤,២% និងសេដ្ឋកិច្ចតំបន់អាស៊ានបានកើនក្នុងអត្រា ៤,៦% បើយោងតាមរយៈការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ រីឯអតិផរណាពិភពលោកបានថយចុះនៅត្រឹម ៥,៧% សម្រាប់ឆ្នាំ២០២៤ នេះ។ ចំពោះសេដ្ឋកិច្ចកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៤ ត្រូវបានប៉ាន់ស្មានថានឹងកើនក្នុងអត្រា ៦% និងអត្រាអតិផរណាមានត្រឹមត្រឹមតែ ០,៨% ជាអត្រាមួយទាប ដែលធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្ន តាមរយៈឧបករណ៍ចម្បងៗក្នុងការរក្សាស្ថិរភាពថ្លៃ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ក្នុងកាលៈទេសៈនេះយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្របញ្ចុះតម្លៃកាត់បន្ថយការបែកខ្ញែកខ្វះខាត កាលទី១ របស់ខ្លួនប្រកបដោយប្រសិទ្ធភាពដោយបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនល្បឿននៃពិពិធកម្មមូលដ្ឋាន ការកែលម្អទម្រង់ ការប្រើប្រាស់ប្រព័ន្ធខ្ចីជីថល និងការជំរុញវិស័យមួយចំនួនឱ្យ មានភាពរឹងមាំ និងដំណើរការល្អប្រសើរឡើងវិញដូចជា វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្មជាដើម។

ចំពោះទំនុកចិត្តមកលើប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជានូវតែបន្តរក្សាបានវឌ្ឍនភាព និង ស្ថិរភាព បើទោះបីបានរងផលប៉ះពាល់ពីប្រទេសក្នុងតំបន់មួយចំនួនដែលមានការកើនឡើងបំណុល និង ហានិភ័យឥណទានកើតឡើងលើវិស័យអចលនទ្រព្យ។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ៧% ដល់ ៣៦៩,៤ ទ្រីលានរៀល (ស្មើនឹង ៩១,១ ប៊ីលានដុល្លារអាមេរិក) ឥណទាននៅតែបន្តកើនឡើងទាប ៣% ដល់ ២៤២,៩ ទ្រីលានរៀល (ស្មើនឹង ៥៩,៩ ប៊ីលាន ដុល្លារអាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣% ដល់ ២៣០,៩ ទ្រីលានរៀល (ស្មើនឹង ៥៧ ប៊ីលានដុល្លារអាមេរិក)។ ក្នុងនោះប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជមានចំនួន ៥៩ ធនាគារឯកទេសមានចំនួន ០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួន ០៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៨៥ គ្រឹះស្ថានឥណទានជនបទមានចំនួន ១១៤ គ្រឹះស្ថានកត់សន្យាហិរញ្ញវត្ថុមានចំនួន ១៣ អ្នកដំណើរការតតិយភាគីមានចំនួន ០៤ គ្រឹះស្ថានផ្តល់សេវាទូទាត់មានចំនួន ៣០ ក្រុមហ៊ុនក្រេឌីតប្តូរកម្ពុជាមានចំនួន ០១ ការិយាល័យតំណាង

ធនាគារ បរទេសមានចំនួន ០៥ និងអាជីវកម្មប្រាក់មានចំនួន ៣.៣២៧។ ចំណុចនេះយើងអាចមើលឃើញថាប្រព័ន្ធធនាគារ និង មីក្រូហិរញ្ញវត្ថុ ក៏បានរងផលប៉ះពាល់ផងដែរ ក្នុងនោះធនាគារជាតិនៃកម្ពុជាបានបន្តតាមដានស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការ ពង្រឹងការវិភាគហានិភ័យវិស័យហិរញ្ញវត្ថុ ការវិភាគភាពប្រទាក់ក្រឡាវាងសេដ្ឋកិច្ចវិស័យរូបវន្ត និងវិស័យហិរញ្ញវត្ថុ ជាមួយនឹងវិធាន ការអនុគ្រោះបទប្បញ្ញត្តិត្រូវបានដាក់ចេញ។ ទោះជាយ៉ាងណា ប្រព័ន្ធធនាគារបន្ត រក្សាបានភាពធន់ទាំងផ្នែកដើមទុន និងសន្ទនីយភាព និងអនុវត្តប្រតិបត្តិការសេវាធនាគារប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបាន និងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ការចូលរួមថែរក្សាបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ៃតង និងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជាច្រើនស្រយាល។

ទោះបីមានបញ្ហាប្រឈមដែលបានជះឥទ្ធិពលមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា និងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដោយ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារ និងមានវិធានការដោះស្រាយលើហានិភ័យមួយចំនួន ជាពិសេស ពង្រឹងលើគុណភាពឥណទានបន្ថែមទៀត និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ស្របទៅតាមផែនការយុទ្ធសាស្ត្ររយៈពេល វែងរបស់ខ្លួន ហើយក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូរចរនាសម្ព័ន្ធរបស់ខ្លួន ក្នុងកម្រិតក្រុម ប្រឹក្សាភិបាល ដើម្បីបន្តការត្រួតពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ក្នុងប្រតិបត្តិការ អាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ទោះជា ស្ថិតនៅស្ថានភាពលំបាកនេះក៏ដោយ តាមរយៈរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែអាចរក្សាប្រាក់ចំណេញ របស់ខ្លួនបានចំនួន ៣០៧.០១៨ ដុល្លារអាមេរិក ជាមួយនឹងទ្រព្យសកម្មចំនួន ១៥.៥៤៩.៤៧៩ ដុល្លារ អាមេរិក។ លទ្ធផលនេះបង្ហាញពីការចូលរួមសហការពីគណៈគ្រប់គ្រងបុគ្គលិកទាំងអស់ និងពិសេសផ្នែកឥណទានផ្ទាល់ ដែលបាន ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងដោះស្រាយបំណុលយឺតយ៉ាវឱ្យបានទាន់ពេលវេលា។

ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន នៅតែមានសុច្ឆន្ទៈ ក្នុងការប្រើប្រាស់សេវា និង ផលិតផលរបស់គ្រឹះស្ថាន ដើម្បីចូលរួមចំណែកអភិវឌ្ឍអាជីវកម្ម និងធនធានមនុស្សជំនាន់ក្រោយក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ភាគទុនិកជំនុំរបស់យើងខ្ញុំ តែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ព្រមទាំងនាយកប្រតិបត្តិ នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និង បុគ្គលិកទាំងអស់របស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួន និងការអនុវត្តតាមផែនការយុទ្ធសាស្ត្រដែលបានផ្តល់ជូនដោយក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ និងដៃគូសហប្រតិបត្តិការនានា ដែលតែងតែផ្តល់ការសហការ ការ គាំទ្រ និងអនុសាសន៍នានាដល់គ្រឹះស្ថានយើងខ្ញុំ លើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្ត និងពិនិត្យចាត់ចែង បន្តនូវរាល់ សកម្មភាពការងារទាំងអស់នោះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយតម្លាភាពរហូតមកដល់ពេលបច្ចុប្បន្ន និងនាពេល អនាគត។

ជាចុងក្រោយ យើងខ្ញុំសូមប្រសិទ្ធិពរជ័យ វិបុលសុខ ចូលកើតមានដល់លោកអ្នក និងក្រុមគ្រួសារ នូវសេចក្តីសុខចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងទេវតាឆ្នាំថ្មីតាមថែរក្សាជានិច្ចនិរន្តរ៍តទៅ។



លោក ច្រីក ផល្លី
ប្រធានក្រុមប្រឹក្សាភិបាល



ចំណាប់អារម្មណ៍របស់លោកនាយកប្រតិបត្តិ



លោក អ៊ុំ ពិសិដ្ឋ
នាយកប្រតិបត្តិ

ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មជាទីគោរព!

សូមជម្រាបជូនថា គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពី ធនាគារជាតិនៃកម្ពុជា ដើម្បីប្រកបសកម្មភាពអាជីវកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការ ប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការ យុទ្ធសាស្ត្រវែងឆ្ងាយទៅថ្ងៃអនាគត របស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាល ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍សម្រាប់ប្រកបអាជីវកម្មជាផ្លូវការមកឱ្យគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជំនួសឱ្យអាជ្ញាប័ណ្ណដែលមានកំណត់រយៈពេល ៣ឆ្នាំ ហើយក៏បានអនុញ្ញាតក្នុងការបង្កើតសាខាថ្មី មួយបន្ថែមទៀត គឺសាខាក្រុងដូនកែវ ខេត្តតាកែវ ដោយបាន ទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយនៅក្នុង ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាក៏បានចេញសន្លឹកអាជ្ញាប័ណ្ណថ្មីជាមួយនឹងទេសាភិបាលថ្មី ចុះ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរឡើយទេ ហើយបើក្រឡេកមកមើលស្ថានភាពនៃវិស័យធនាគារ គ្រឹះស្ថាន ហិរញ្ញវត្ថុ គ្រឹះស្ថានបង់រំលស់ ព្រមទាំងគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅក្នុងឆ្នាំ២០២៤ ក៏នៅតែជួបប្រទះបញ្ហាប្រឈម មួយចំនួនផងដែរ ជាពិសេសទៅលើ ការគ្រប់គ្រងគុណភាពឥណទាន ដែលបំណុលយឺតយ៉ាវមានការកើនឡើង។ យើងបានបង្កើត គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងបានប្រតិបត្តិការមករយៈពេលជិត ៩ឆ្នាំហើយ ដែលកំពុងបានបម្រើសេវាជូនអតិថិជន និងបម្រើការងារនៅការិយាល័យកណ្តាល និងសាខាចំនួន ០៥ រួមមានសាខាការិយាល័យកណ្តាល សាខាខណ្ឌព្រៃកញ្ជ្រៅ សាខាខណ្ឌ ពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ) ហើយសាខាក្រុងដូនកែវជាសាខាដែលបើក ដំណើរការប្រតិបត្តិការចុងក្រោយគេនៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ។

សមិទ្ធផលដែលទទួលបានសង្ខេបៗគិតមកត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដូចខាងក្រោម៖

១. បុគ្គលិកសរុបចំនួន ៩៧ នាក់ ស្ត្រីចំនួន ២៨ នាក់ និងបុរសចំនួន ៦៩ នាក់
២. ចំពោះអតិថិជនដែលបាន និងកំពុងទទួលកម្ចីមានសរុប ១.០១៥ នាក់
៣. ផលប្រតិបត្តិឥណទានសរុប ១៤.៧៩៨.២០៦ ដុល្លារអាមេរិក
៤. ទ្រព្យសកម្មសរុបចំនួន ១៥.៥៤៩.៤៧៩ ដុល្លារអាមេរិក

- ៥. ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៤ ចំនួន ៣០៧.០១៨ ដុល្លារអាមេរិក
- ៦. ហានិភ័យនៃផលបត្រឥណទាន (ធំជាង ៣០ថ្ងៃ) ចំនួន ១៩,៤១%
- ៧. បំណុលយឺតយ៉ាវកាត់ចេញពីបញ្ជីមានចំនួន ០%។

មកដល់បច្ចុប្បន្នបើទោះបីគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនទាន់មានការិយាល័យប្រតិបត្តិការ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ក៏ចក្ខុវិស័យរបស់យើងខ្ញុំត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងពេលបច្ចុប្បន្ន ក៏ដូចពេលអនាគត តាមរយៈការធ្វើឱ្យមានលំនឹង ស្ថិរភាព តម្លាភាពលើផ្នែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងផែនការយុទ្ធសាស្ត្ររយៈពេលវែងដែលនឹងពង្រីកតំបន់ប្រតិបត្តិការឱ្យបានទូលំទូលាយបន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗទៀតជាដំណាក់កាលៗ ដោយបត់បែនតាមស្ថានភាពសេដ្ឋកិច្ចដែលជាបំណងប្រាថ្នាដ៏សុចរិត ក៏ដូចជាគោលដៅរបស់គ្រឹះស្ថានយើងខ្ញុំផងដែរ។

ទន្ទឹមនឹងការបំពេញតម្រូវការអតិថិជនក្នុងអំឡុងឆ្នាំ២០២៤ យើងក៏បានយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួនបង្កើត និងបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីនានាការគ្រប់គ្រងដោះស្រាយលើឥណទានយឺតយ៉ាវ ពង្រឹងសមត្ថភាពបុគ្គលិក (តាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ) និងការកែសម្រួលរចនាសម្ព័ន្ធកម្រិតក្រុមប្រឹក្សាភិបាល ដើម្បីឱ្យការប្រតិបត្តិ និងការត្រួតពិនិត្យមានភាពរឹងមាំ និងប្រសិទ្ធភាពនៃការអនុវត្ត ស្របតាមការប្រតិបត្តិតាមច្បាប់ ឬបទប្បញ្ញត្តិដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ។

គ្រឹះស្ថានរបស់យើងខ្ញុំ នឹងរិះរកវិធីក្នុងការផ្តល់ជូននូវសេវាដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ជូនចំពោះអតិថិជនចាស់ និងថ្មីទាំងអស់។ កន្លងមកដើម្បីបំពេញតម្រូវការ របស់អតិថិជន គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតផលិតផលសេវាហិរញ្ញវត្ថុជាច្រើនដែលរួមមាន ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានគេហដ្ឋានឥណទានសម្រាប់ប្រើប្រាស់ ឥណទានបុគ្គលិក ឥណទានសម្រាប់ការសិក្សា និងឥណទាននិយោជិត។ ចំពោះឥណទានបុគ្គលិក និងឥណទានសម្រាប់ការសិក្សា ត្រូវបានផ្តល់ជូនក្នុងអត្រាការប្រាក់ទាបបំផុត ជាមួយនឹងសេវាល្អឥតខ្ចោះ ដែលមិនធ្លាប់មានក្នុងគោលដៅចូលរួមលើកស្ទួយផ្នែកសង្គម គាំទ្រដល់ភាពគ្រួសាររបស់បុគ្គលិក និងអភិវឌ្ឍ នូវវិស័យធនធានមនុស្ស។

ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមិនទាន់ល្អប្រសើរនៅឡើយ ដែលធ្វើឱ្យមានការប្រឈមមួយចំនួនដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ហើយក៏បានប៉ះពាល់ដល់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយប្រាក់ចំណេញទាបជាងផែនការកំណត់ និងស្ថានភាពឥណទានយឺតយ៉ាវមានការកើនឡើង។ តែប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជា នូវបន្តមានភាពរឹងមាំ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានឹងវិលទៅរកភាពប្រក្រតីវិញនូវមុខរបរ និងអាជីវកម្មនានាមានដំណើរការល្អប្រសើរឡើងវិញនៅថ្ងៃខាងមុខឆាប់ៗ យើងសង្ឃឹម និងជឿជាក់ថា គ្រឹះស្ថានយើងខ្ញុំនឹងបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងក្លាយជាមាគ៌ាសម្រាប់អ្នកជំនាន់ក្រោយកម្ពុជា ដែលសម្រេចយកភាពត្រឹមត្រូវ ស្មើគ្នា និងរក្សាឱ្យបាននូវតម្លាភាពជាមូលដ្ឋានក្នុងវិស័យសេវាហិរញ្ញវត្ថុ។ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានការគាំទ្រមូលនិធិពីភាគទុនិកឯកកម្មសិទ្ធិពីប្រទេសជប៉ុន ដែលយើងខ្ញុំអាចចាត់ចែងប្រកបដោយភាពស្មោះត្រង់ និងផ្តល់សេចក្តីសម្រេចចិត្តបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការអតិថិជន។

ដើម្បីឱ្យ “សុបិនក្លាយជាការពិត” ទាំងអតិថិជន និងគ្រឹះស្ថានគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំរីករាយស្វាគមន៍សហការក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងកក់ក្តៅ និងជាទីទុកចិត្តបំផុតជូនអតិថិជនទាំងអស់ នូវសេវាឥណទានយ៉ាងសម្បូរបែបគ្រប់ពេលវេលាដែលត្រូវការ។

ជាទីបញ្ចប់ ក្នុងនាមគណៈគ្រប់គ្រងគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ភាគទុនិកជប៉ុនក្រុមប្រឹក្សាភិបាល នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលតែងតែគាំទ្រ និងការខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារទៅតាមការទទួលខុសត្រូវ និងផែនការ យុទ្ធសាស្ត្ររបស់គ្រឹះស្ថានកន្លងមក ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធដែលតែងតែផ្តល់ការ សហការ និងការគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ។

សូមសុបិនរបស់លោកអ្នកក្លាយជាការពិត។


លោក អ៊ុំ ពិសិដ្ឋ
នាយកប្រតិបត្តិ





សមិទ្ធផលសំខាន់ៗ

- លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ
- សមិទ្ធផលប្រតិបត្តិការសំខាន់ៗ
- លទ្ធផលសង្ខេបផ្នែកធនធានមនុស្ស

លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ដុល្លារអាមេរិក)
ទ្រព្យសកម្មសរុប

សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់នៅធនាគារ

សមតុល្យប្រាក់កម្ចីសរុប

ទ្រព្យសម្បត្តិ និងឧបករណ៍-សម្ភារៈសរុប

ទ្រព្យសម្បត្តិផ្សេងៗ

សរុបទ្រព្យសកម្ម

បំណុល

បំណុលផ្សេងៗ និងសិទ្ធិធនធាន

កម្ចីរយៈពេលវែង និងកម្ចីរយៈពេលខ្លី

បំណុលសរុប

មូលធនភាគទុនិក

ដើមទុន

ទុនបម្រុងតាមបទប្បញ្ញត្តិ

ប្រាក់ចំណេញរក្សាទុក

មូលធនសរុប

សរុបបំណុល និងមូលធនភាគទុនិក

២០២៤

២០២៣

២០២២

៤១៦.៦៣៧

៨៤៥.១៩៣

២.១៧០.៥៥៧

១៤.៧៩៨.៦២០

១៤.៣៨៣.០៧៦

១៣.២៩៥.៩២០

២១៦.៧៩៤

១៧៩.១៩៧

៩៨.៣៨១

១១៧.៤២៨

១៧៣.៣៩៦

១៧៨.៩២២

១៥.៥៤៩.៤៧៩

១៥.៥៨០.៨៦២

១៥.៧៤៣.៧៨០

៤៨៤.៤៣៣

១.៧១២.៨៣៤

១.៦៣៦.២១៦

៥.៥៣៧.១៨២

៤.៦៤៧.១៨២

៥.១៤៧.១៨២

៦.០២១.៦១៥

៦.៣៦០.០១៦

៦.៧៨៣.៣៩៨

៧.០០០.០០០

៧.០០០.០០០

៧.០០០.០០០

២.៥០៨.៩៩០

១.៤៤១.៣៨២

៧៩៨.៧៤៩

១៨.៨៧៤

៧៧៩.៤៦៤

១.១៦១.៦៣៣

៩.៥២៧.៨៦៤

៩.២២០.៨៤៦

៨.៩៦០.៣៨២

១៥.៥៤៩.៤៧៩

១៥.៥៨០.៨៦២

១៥.៧៤៣.៧៨០

២០២៤

២០២៣

២០២២

របាយការណ៍លទ្ធផលពេញលេញ (ដុល្លារអាមេរិក)

ចំណូលការប្រាក់ និងថ្លៃសេវាផ្សេងៗ

ចំណាយប្រតិបត្តិការ

ប្រាក់ចំណេញសុទ្ធ

២.០១៤.២៥៩

១.៨៨៤.០២៩

១.៩៥៤.០៣១

១.៧០៧.២៤១

១.៦២៣.៥៦៥

១.៥០៤.៦០៥

៣០៧.០១៨

២៦០.៤៦៤

៤៤៩.៤២៦

សូចនាករសំខាន់ៗ (ដុល្លារអាមេរិក)

អនុបាតសោធនភាព

ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)

ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)

២០២៤

២០២៣

២០២២

៦៣%

៦១%

៥៩%

២%

២%

៣%

៣%

៣%



៥%



សរុបទ្រព្យសកម្ម

ចំណូលសរុប

មូលធនសរុប



ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគ ទ្រព្យសកម្ម (RoA)

ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគ មូលធន (RoE)

អនុបាតសោធនភាព

សមិទ្ធផលប្រតិបត្តិការសំខាន់ៗ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ដុល្លារអាមេរិក)

	២០២២	២០២៣	២០២២
ចំនួនការិយាល័យសាខា	៥	៥	៤
ចំនួនខេត្តប្រតិបត្តិការ	១២	១០	១០
ចំនួនស្រុកប្រតិបត្តិការ	៥៦	៥០	៤៤
ចំនួនឃុំប្រតិបត្តិការ	១៩៨	១៧៧	១៥៥
ចំនួនភូមិប្រតិបត្តិការ	៥១០	៤៤៧	៣៧៨
ចំនួនបុគ្គលិកសរុប	៩៧	៩២	៩០
ចំនួនមន្ត្រីឥណទាន	៣០	២៧	២៦
មន្ត្រីឥណទានធៀបនឹងបុគ្គលិកសរុប	៣១%	២៩%	២៩%
ចំនួនអតិថិជនសកម្ម	៩២៨	៨០៣	៧០៧
ចំនួនគណនីឥណទានសកម្ម	១.០១៥	៨៨៣	៧៨៩
ចំនួនគណនីឥណទានជាមធ្យមក្នុងមន្ត្រីឥណទានម្នាក់	៣៤	៣៣	៣០
សំណុំតម្លៃឥណទានសរុប (ដុល្លារអាមេរិក)	១៥.៣៤៤.២៤៣	១៤.៣៨៣.០៧៦	១៣.២៩៥.៩២០
សំណុំតម្លៃឥណទានជាមធ្យមក្នុងមន្ត្រីឥណទានម្នាក់ (ដុល្លារអាមេរិក)	៥១១.៤៧៥	៥៣២.៧០៧	៥១១.៣៨២
សំណុំតម្លៃឥណទានជាមធ្យមក្នុងបុគ្គលិកម្នាក់ (ដុល្លារអាមេរិក)	១៥៨.១៨៨	១៥៦.៣៣៨	១៤៧.៧៣២
ទំហំឥណទានជាមធ្យម (ដុល្លារអាមេរិក)	១៥.១១៧	១៦.២៨៩	១៦.៨៥២
ហានិភ័យឥណទានធំជាង ៣០ថ្ងៃ	១៩,៤១%	១៥,៩៦%	១២,៦២%
អនុបាតឥណទានលុបចេញពីបញ្ជី (ដុល្លារអាមេរិក)	-	៨,៥៥៥	៣,៧៧៦

សង្ខេបទិន្នន័យ ២០២២





លទ្ធផលសង្ខេបផ្នែកធនធានមនុស្ស


ផ្អែកទៅលើទិដ្ឋភាពនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៤នេះ មិនទាន់មានភាពល្អប្រសើរនៅឡើយបន្ទាប់ពីរងផលប៉ះពាល់នៃវិបត្តិសកល និងជាផ្នែកដែលបង្កឱ្យមានផលប៉ះពាល់មួយចំណែកដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ទោះបីជាស្ថិតក្នុងស្ថានភាពនេះក៏ដោយ ថ្នាក់ដឹកនាំរបស់ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបន្តពង្រឹងលើប្រព័ន្ធការគ្រប់គ្រងធនធានមនុស្ស និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់បុគ្គលិកឱ្យកាន់តែមានវឌ្ឍនភាព។

ផ្អែកទៅតាមផែនការអាជីវកម្មរយៈពេលវែង ការជ្រើសរើសបុគ្គលិកដែលមានជំនាញ និងសុចរិតភាពរួមទាំងការជម្រុញ និងលើកទឹកចិត្តដល់បុគ្គលិក ឱ្យទទួលបានឱកាសក្នុងការចូលរួមការបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅ ដើម្បីពង្រឹងលើសមត្ថភាព ក៏ដូចជាការអភិវឌ្ឍជំនាញរបស់ពួកគេស្របតាមចក្ខុវិស័យ និងការរីកចម្រើនរបស់ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងការទទួលបានជោគជ័យស្របតាមក្តីស្រមៃរបស់ភាគទុននិក។ កត្តាទាំងនេះហើយដែលបាននាំឱ្យ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែរក្សា បាននូវធនធានមនុស្សល្អៗ ព្រមទាំងអាចជ្រើសរើសបុគ្គលិកបានថ្មីៗ បន្ថែមទៀតស្របតាមផែនការអាជីវកម្មផងដែរ។


គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ ស្ថិតិរបស់បុគ្គលិកគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចំនួនសរុប ៩៧នាក់ (បុរស ៦៩នាក់ និង ស្ត្រី ២៨នាក់) មានការកើនឡើងចំនួន ០៥នាក់ ធៀបនឹងឆ្នាំ២០២៣។



បម្រែបម្រួលបុគ្គលិកពេញមួយឆ្នាំ (ឆ្នាំ ២០២៤)



ចំនួនបុគ្គលិកសរុប






អំពី ហូតាបា

- ទិដ្ឋភាពសង្ខេបរបស់ ហូតាបា
- ប្រវត្តិសង្ខេបរបស់ ហូតាបា
- ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល
- ស្លាកសញ្ញារបស់ ហូតាបា

ផែនទីតំបន់ប្រតិបត្តិការ



១ ការិយាល័យកណ្តាល និងសាខាការិយាល័យកណ្តាល

- អគ្គនាយកដ្ឋាន មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- ០៧០ ៣៥៨ ៣៣៣

៣ សាខាខណ្ឌព្រែកព្នៅ

- #១៨A-B ផ្លូវលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- ០៧០ ៣៥៧ ៣៣៣

៥ សាខាក្រុងដូនកែវ

- ភូមិឌីង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។
- ០៧០ ៩៦៤ ៣៣៣

២ សាខាខណ្ឌពោធិ៍សែនជ័យ

- ផ្ទះលេខ៧៨ក ផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- ០៧០ ៣៥៩ ៣៣៣

៤ សាខាក្រុងច្បារមន

- ផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់ការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។
- ០៧០ ៣១៤ ៣៣៣

ទិដ្ឋភាពសង្ខេបរបស់ ហ្វូតាបា

តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០១៥ កន្លងមក គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ពីធនាគារជាតិនៃកម្ពុជា ក្រោមបេសកកម្ម និងទស្សនៈវិស័យដ៏ច្បាស់លាស់របស់ខ្លួន ដែលចង់ក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតបន្តសុពលភាពអាជ្ញាបណ្ណជូនគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រយៈពេល៣ឆ្នាំបន្ថែមទៀត ក្រោយមកដោយមើលឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រងឥណទាន និងបានកែសម្រួលលើចំណុចខ្វះខាតតាមអនុសាសន៍នៃការចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍ប្រកបអាជីវកម្មជាផ្លូវការជូនគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ចាប់តាំងពីឆ្នាំ២០១៦ ក្រុមហ៊ុន AZUMA & CO., LTD. (ជាក្រុមហ៊ុនជប៉ុន) ក៏បានក្លាយជាភាគទុនិកកាន់កាប់ភាគហ៊ុន ១០០% របស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រហូតមកដល់បច្ចុប្បន្ននេះ។

បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យើងមានបុគ្គលិកសរុបចំនួន ៩៧នាក់ ស្រ្តីចំនួន ២៨នាក់ និងបុរសចំនួន ៦៩នាក់ ដែលបាននឹងកំពុងបម្រើការងារនៅការិយាល័យកណ្តាល និងសាខាចំនួន ០៥ ខេត្ត-រាជធានីរួមមាន សាខាការិយាល័យកណ្តាល សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុងច្បារមន និងសាខាក្រុងដូនកែវ ចំពោះអតិថិជនដែលបាន និងកំពុងទទួលកម្ចីមានសរុប ១.០១៥នាក់ ជាមួយនឹងផលបត្រឥណទានសរុប ១៤.៧៩៨.២០៦ ដុល្លារអាមេរិក ក្រោមការគ្រប់គ្រងដោយមន្ត្រីឥណទានចំនួន ៣០នាក់ ដែលលទ្ធផលជាមួយមានការកើនឡើងតិចតួចបើប្រៀបធៀបនឹងឆ្នាំមុន តែគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបន្តដំណើររបស់ខ្លួនប្រកបដោយវិជ្ជមានទៅថ្ងៃអនាគត។ ក្នុងអំឡុង ៤ឆ្នាំកន្លងមកពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យើងបានរក្សាកម្រិតហានិភ័យនៃផលបត្រឥណទានក្នុងអត្រា ០.៤៦% និងអតិថិជនយឺតយ៉ាវដែលត្រូវលុបចេញពីបញ្ជីក្នុងអត្រា ០% ដែលនេះជាលទ្ធផលមួយដ៏ល្អប្រសើរលើការគ្រប់គ្រងឥណទានដែលយើងបានបញ្ចេញនៅក្នុងឆ្នាំនីមួយៗ ដោយឡែកចាប់តាំងពីឆ្នាំ២០២០ កន្លងមកមានការកើនឡើងលើកម្រិតហានិភ័យនៃផលបត្រឥណទានជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៤ មានកម្រិតហានិភ័យនៃផលបត្រឥណទានក្នុងអត្រា ១៩.៤១% ហើយអតិថិជនយឺតយ៉ាវដែលត្រូវលុបចេញពីបញ្ជីក្នុងអត្រា ០% ដោយសារតែមានបញ្ហាសង្គ្រាមរវាងប្រទេសក្នុងតំបន់មួយចំនួនបញ្ហាគ្រោះធម្មជាតិ និងចុងក្រោយនេះបញ្ហាសង្គ្រាមសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិកនឹងបណ្តាប្រទេសមួយចំនួនលើពិភពលោក ដែលនាំឱ្យមានផលប៉ះពាល់ដល់ សេដ្ឋកិច្ចស្ទើរតែគ្រប់ប្រទេសនៅ លើពិភពលោក។ ក្នុងស្ថានភាពនេះផងដែរ គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននិងកំពុងផ្តល់ឥណទានរៀបចំឡើងវិញជូនចំពោះអតិថិជនមួយចំនួនទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែលនឹងត្រូវបញ្ចប់នៅបំណាច់ឆ្នាំ២០២៥។

ចំពោះស្ថានភាពរបាយការណ៍ហិរញ្ញវត្ថុវិញ យើងឃើញថា គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចំណាយពេលវេលាជាង ១ឆ្នាំ ទើបទទួលបានការចំណេញសុទ្ធរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ រហូតមក ហើយទោះបីមានផលប៉ះពាល់ពីកត្តាជាច្រើនមកយ៉ាងណាក៏ដោយ ក៏ការចំណេញសុទ្ធនៅបំណាច់ឆ្នាំ២០២៤ នេះមានចំនួន ៣០៧.០១៨ ដុល្លារអាមេរិក (មានការកើនឡើងជាងឆ្នាំ ២០២៣) ជាមួយនឹងទ្រព្យសកម្មចំនួន ១៥.៥៤៩.៤៧៩ ដុល្លារអាមេរិក (មានការធ្លាក់ចុះជាងឆ្នាំ២០២៣) ជាលទ្ធផលហិរញ្ញវត្ថុមួយមិនទាន់ល្អប្រសើរនៅឡើយបើធៀបទៅនឹងផែនការដែលបានកំណត់ក្នុងស្ថានភាពដែលលំបាកនេះ តែគ្រឹះស្ថាននៅតែបន្តប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងជំនះនូវឧបសគ្គទាំងឡាយជាពិសេសការទប់ស្កាត់ការកើនឡើងនូវឥណទានយឺតយ៉ាវ និងការដោះស្រាយឱ្យបានទាន់ពេលវេលា។


ជាផ្នែកមួយក្នុងការបន្តការគាំទ្រដល់ការអភិវឌ្ឍលើការអប់រំ និងជីវភាពរបស់បុគ្គលិក គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបបំផុតលើឥណទានសិក្សា និងឥណទានបុគ្គលិក ដែលជាគោលដៅចម្បងរបស់ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគទុនិក ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីភាពវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នឹងបន្តអនុវត្តផែនការគោល ផែនការកិច្ចប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួនគ្រប់ដណ្តប់លើសីលភាពទីផ្សារឱ្យបានទូលំទូលាយ និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់នៅ លើទីតាំងប្រតិបត្តិការរបស់គ្រឹះស្ថានដែលមានស្រាប់ និងការរីកចម្រើនរបស់ប្រទេសនាពេលបច្ចុប្បន្ន និងអនាគត។

ប្រវត្តិសង្ខេបរបស់គ្រឹះស្ថាន ហូតាបា


គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលបំណង និងក្តីសុបិនរបស់ភាគទុនិកតាមរយៈគំនិតផ្តួចផ្តើម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ភាគទុនិកបានជម្រុញរាល់ឧបសគ្គទាំងឡាយរហូត ទទួលបានអាជ្ញាបណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ-៦៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ហើយនៅក្នុងឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាក៏បានចេញសន្លឹកអាជ្ញាបណ្ណថ្មីជាមួយនឹង ទេសាភិបាលថ្មី ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

នៅដើមឆ្នាំ២០១៦ គ្រឹះស្ថានក៏ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាមួយនឹងដើមទុនដំបូងរបស់ខ្លួនចំនួន១.០០០.០០០ ដុល្លារអាមេរិក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន AZUMA & CO., LTD. ក៏បានក្លាយជាភាគទុនិកថ្មីរបស់គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & CO., LTD. ជាក្រុមហ៊ុនជប៉ុន ដែលមានគោលគំនិតស្របគ្នាក្នុងការគាំទ្រលើកស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្សជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។

ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នឹងបន្តអនុវត្តផែនការគោលរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងនៃក្តីសុបិនរបស់ភាគទុនិក។ ជាក់ស្តែងគ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតការិយាល័យសាខាថ្មីចំនួនបី (៣) បន្ថែមទៀតនៅចុងឆ្នាំ២០១៦ ដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួនគ្របដណ្តប់លើវិសាលភាពទីផ្សារទូលំទូលាយ និងឆ្លើយតបទៅតាមកំណើននៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់។ សាខាបើកថ្មីទាំងបី (៣) នោះ ត្រូវបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រងព្រមទាំងផែនការយុទ្ធសាស្ត្រវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់សុពលភាពអាជ្ញាបណ្ណរយៈពេល ៣ឆ្នាំ បន្ថែមទៀត ហើយក្រោយមកធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍ប្រកបអាជីវកម្មជាផ្លូវការជូនគ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ ហើយក្នុងឆ្នាំ២០២៣ គ្រឹះស្ថានបានខិតខំប្រឹងប្រែងពង្រីកប្រតិបត្តិការសាខារបស់ខ្លួនមួយទៀតនៅក្នុងខេត្តតាកែវ (សាខាក្រុងដូនកែវ) ឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។ ហើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានប្រតិបត្តិការអាជីវកម្មមានរយៈពេល ៩ឆ្នាំមកហើយ ដែលមានទីតាំងកំពុងបម្រើសេវាអតិថិជនចំនួន ០៥ ខេត្តរាជធានីរួមមាន ការិយាល័យកណ្តាល (សាខាការិយាល័យកណ្តាល) សាខាខណ្ឌព្រៃកញ្ជ្រោល សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ)។ ហើយនៅក្នុងឆ្នាំ២០២៤នេះ គ្រឹះស្ថាន ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងកម្រិតក្រុមប្រឹក្សាភិបាលដោយសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនបានលាលែង និងទទួលស្គាល់សមាជិកថ្មី ដែលបច្ចុប្បន្នមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៤រូប។



ការវិវឌ្ឍន៍នៃដើមទុន



ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល

ទស្សនៈវិស័យ និងបេសកកម្ម



ទស្សនៈវិស័យ

ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលលើកស្ទួយឲ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់អតិថិជននាពេលបច្ចុប្បន្ន និង អ្នកជំនាន់ថ្មី។



បេសកកម្ម

ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលទុកចិត្តបំផុត ទៅកាន់ សហគ្រាស ខ្នាតមធ្យម ខ្នាតតូច ខ្នាតតូចបំផុត និងរូបវន្តបុគ្គល ដោយបង្កើតនូវទីផ្សារដែលមានស្ថិរភាព ដើម្បីគាំទ្រទាំងអតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាន់ថ្មី ព្រមទាំងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសម្រេចនូវគោលបំណង ឬ ក្តីសុបិនរបស់ពួកគាត់ជាមួយអនាគតដ៏ប្រសើរ។

តម្លៃស្នូល



សុចរិតភាព



មនុស្សជាតិ



ការតម្រង់ទិស



ការប្រកួតប្រជែង



សេចក្តីញៀវក្លា

ស្ថាប័នសង្គមរបស់ ហូតាបា



និមិត្តសញ្ញា និងអត្ថន័យ

និមិត្តសញ្ញាសម្គាល់នេះ គឺសំដៅលើត្រួយនៃពន្ធករបស់គ្រាប់ធញ្ញជាតិដ៏តូចមួយ ដែលបែកពន្ធកចេញពីស្រទាប់ដី។

ត្រួយនៃពន្ធករបស់គ្រាប់ធញ្ញជាតិដ៏តូចនេះ អាចលូតលាស់ជាឈើដ៏ធំមួយដើមនាពេលអនាគត ដ៏ឆាប់រហ័ស គឺអាស្រ័យលើការខិតខំបីបាច់ថែទាំ និងដាក់ដីយ៉ាងល្អិតល្អន់របស់យើងទាំងអស់គ្នា។

ក្នុងន័យនេះ យើងខ្ញុំជាគ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុភីអិលស៊ី ប្រៀបបានទៅនឹងគ្រឹះស្ថានហិរញ្ញវត្ថុដ៏តូចមួយដែលទើបតែចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ហើយយើងខ្ញុំអាចអភិវឌ្ឍជាធនាគារឈានមុខមួយ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលអនាគតខាងមុខ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ធានាឲ្យបាននូវស្ថិរភាព និងផ្តល់អនាគតដ៏ត្រចះត្រចង់ បម្រើជូនសាធារណៈជនទាំងអស់របស់គ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ឬ ក៏ធនាគារ **ហូតាបា** ប្រៀបដូចជាត្រួយនៃពន្ធកធញ្ញជាតិដ៏តូចក៏លូតលាស់ទៅជាដើមឈើដ៏ធំនាពេលអនាគតដ៏ខ្លីខាងមុខ។

គ្រឹះស្ថានយើងខ្ញុំអាចអភិវឌ្ឍឆាប់រហ័សប្រៀបដូចនឹងដើមឈើដ៏ធំ គឺអាស្រ័យលើបុគ្គលិកគ្រប់លំដាប់ថ្នាក់នីមួយៗនៃគ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ផងដែរ ហើយក៏ពឹងផ្អែកលើទំហំទុន ដែលគ្រឹះស្ថានទទួលបានពីភាគទុនិករបស់ខ្លួន ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនយើងខ្ញុំ។



ពណ៌

ពណ៌បៃតងនៃត្រួយពន្ធកគ្រាប់ធញ្ញជាតិ គឺសំដៅភាពយកចិត្តទុកដាក់លើបរិស្ថានភាព សុខុមាលភាព រវាងកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននាពេលបច្ចុប្បន្ន និង តទៅអនាគតសម្រាប់ជំនាន់ក្រោយ។



ពាក្យស្លោក

សុបិនក្លាយជាការពិត





អភិបាលកិច្ច

- ម្ចាស់ភាគទុនិក និងដើមទុន
- រចនាសម្ព័ន្ធ
- ក្រុមប្រឹក្សាភិបាល
- គណៈគ្រប់គ្រង

ម្ចាស់ភាគទុនិក និងដើមទុន




លោក Yosuke SASAKI
តំណាងភាគទុនិក

AZUMA & Co.,Ltd. ជាភាគទុនិកឯកកម្មសិទ្ធិកាន់កាប់លើភាគហ៊ុន ១០០ភាគរយ របស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូម សម្តែងនូវសុច្ឆន្ទៈ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា។

AZUMA & Co.,Ltd. ជាសហគ្រាសជប៉ុនសុទ្ធសាធ ដែលរូបខ្ញុំ Yosuke SASAKI ជាជនជាតិជប៉ុន ទទួលកាន់កាប់លើភាគហ៊ុន ១០០ ភាគរយ និងមានតួនាទីជាប្រធាននាយក នៃសហគ្រាស AZUMA & Co.,Ltd.

យើងខ្ញុំមានកិត្តិយសក្រៃលែង ក្នុងនាមជានីតិបុគ្គលនៃសហគ្រាស AZUMA & Co.,Ltd. ដែលបានចូលរួមចំណែកក្នុងនាមជាអ្នកផ្តល់ ហិរញ្ញប្បទាន និងថែរក្សាអ្នកជំនាន់ក្រោយក៏ដូចជា ជួយលើកកម្ពស់ កម្រិតស្តង់ដារ ការរស់នៅរបស់ពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើងៗ នៅព្រះរាជាណាចក្រកម្ពុជា ដោយផ្អែក លើគោលការណ៍ តម្លាភាព ប្រសិទ្ធភាព និងការផ្តល់សេវាហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព យូរអង្វែងរបស់គ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំ។





ក្រុមប្រឹក្សាភិបាល



លោក ប្រឹក ចល្លី
ប្រធានក្រុមប្រឹក្សាភិបាល

លោក **ប្រឹក ចល្លី** កើតនៅទីក្រុងភ្នំពេញ ឆ្នាំ១៩៨១ សញ្ជាតិខ្មែរ បាន ចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ក៏អិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ក្រោយមកលោកត្រូវបានតែងតាំង និងទទួលស្គាល់ជា ប្រធានក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ ពេលបច្ចុប្បន្ន។ លោកមានបទពិសោធន៍ជាង ១៩ឆ្នាំ ខាង ផ្នែកគ្រប់គ្រង ដែលក្នុងរយៈពេល ៥ឆ្នាំ លោកបានបំពេញតួនាទីជាប្រធាន គ្រប់គ្រងផ្នែកទីផ្សារនៅក្រុមហ៊ុន Futaba Co., Ltd ក្នុងឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជានាយកចាត់ការទូទៅ ហើយបានបម្រើ ការងាររហូតមកដល់បច្ចុប្បន្ននេះ។ លោកបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យន័រតុន។



លោក ជូនីជី សាសាតី
សមាជិកក្រុមប្រឹក្សាភិបាល

លោក **ជូនីជី សាសាតី** កើតនៅទីក្រុង KANAGAWA ប្រទេសជប៉ុន ឆ្នាំ១៩៤៩ សញ្ជាតិជប៉ុន ត្រូវបានទទួលស្គាល់ជាសមាជិក ក្រុមប្រឹក្សាភិបាលដំបូងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ និងទទួលស្គាល់ជាថ្មី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ពីធនាគារជាតិនៃកម្ពុជា។ លោក ជូនីជី សាសាតី បានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យតូក្យូ នៅឆ្នាំ១៩៧៥ បច្ចុប្បន្ន ជាប្រធាន និងជាភាគទុនិក ១០០% នៃ ក្រុមហ៊ុន FutureBud International Co., Ltd នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។



លោក ម៉ែត សុផា
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក **ម៉ែត សុផា** មានសញ្ជាតិខ្មែរ កើត នៅឆ្នាំ១៩៥៩ ក្នុងខេត្តតាកែវ នៃប្រទេស កម្ពុជា។ លោកត្រូវបានតែងតាំងជា សមាជិក ក្រុមប្រឹក្សាភិបាលឯករាជ្យនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកកសិកម្ម ពីសាកលវិទ្យាល័យ មិត្តភាពនៃប្រជាជនម៉ូស្គូ នៃអាហារូបករណ៍ ផ្នែកអនុបណ្ឌិត ផ្តល់ដោយរដ្ឋាភិបាលរុស្ស៊ី ក្នុងឆ្នាំ១៩៨៧។ លោក មានបទពិសោធន៍ ច្រើនជាង ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ ក្នុង មុខតំណែងប្រធានគណនេយ្យ និងរយៈពេល ៨ឆ្នាំ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន នៃ ក្រសួងផែនការ។



លោក ហ៊ាន សុខុម
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក **ហ៊ាន សុខុម** ជាជនជាតិខ្មែរ កើតនៅឆ្នាំ១៩៥៧ នៅក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា។ លោកត្រូវបានតែង តាំងជា សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ កាលពីថ្ងៃ ទី០៨ ខែកក្កដា ឆ្នាំ២០២៤។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកនិរុត្តិធម៌ នៅវិទ្យាស្ថានបូព៌ា សាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ១៩៩២ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក និរុត្តិធម៌ នៅសាកលវិទ្យាល័យ មិត្តភាពប្រជាជាតិប៉ា ទ្រីសលូម៉ុបាក្នុងឆ្នាំ១៩៨៦ នៅទីក្រុងម៉ូស្គូ នៃប្រទេស រុស្ស៊ី។ លោកមានបទពិសោធន៍ ១៦ឆ្នាំ ចាប់តាំង ពីឆ្នាំ ២០០០-២០១៦ នៅក្នុងមជ្ឈមណ្ឌលសម្រាប់ការសិក្សា ខ្ពស់ជាអង្គការស្រាវជ្រាវមិនរកប្រាក់ចំណេញ និងតួនាទី គ្រប់គ្រងទូទៅនៃស្ថាប័ននោះ ព្រមទាំងជាអ្នកសម្រប សម្រួលស្រាវជ្រាវ នៃគម្រោងស្រាវជ្រាវទៅលើការស្ទង់ មតិសាធារណៈ ការស្ទង់មតិអំពីគំរោងបច្ចេកវិទ្យា កម្ពុជា ប្រភេទនៃការសិក្សាបែបគណនេយ្យ និងបរិមាណវិស័យ ដែលរៀបចំដោយម្ចាស់ជំនួយអន្តរជាតិ និង១៩ឆ្នាំ ជាអ្នក ដឹកនាំនៃអង្គការមួយដែលផ្តោត ជាសំខាន់លើការអភិវឌ្ឍ ការគ្រប់គ្រងផ្ទៃក្នុងការគ្រប់គ្រងថវិកា ត្រួតពិនិត្យបាយ ការណ៍ហិរញ្ញវត្ថុ រក្សាការអនុលោមភាពគោលនយោ បាយគណនេយ្យ/ច្បាប់ និងបទប្បញ្ញត្តិ នៃពន្ធដារជា ដើម និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសវនករឯករាជ្យ។

គណៈគ្រប់គ្រង



លោក អ៊ុំ ពិសិដ្ឋ
នាយកប្រតិបត្តិ

លោក អ៊ុំ ពិសិដ្ឋ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយ **ហូតាបា** នៅចុងឆ្នាំ ២០១៥ ក្នុងតួនាទីជានាយកនាយកដ្ឋានឥណទាន បន្ទាប់មកនៅខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាជំនួយការនាយកប្រតិបត្តិ ដែលត្រូវទទួលបន្ទុកគ្រប់គ្រង និងមើលការខុសត្រូវលើនាយកដ្ឋានចំនួនបី គឺនាយកដ្ឋានឥណទាន នាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានទីផ្សារ។ លោកបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានសញ្ញាបត្រភាសាអង់គ្លេសថ្នាក់ IEAP ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយបានចូលរួមវគ្គបណ្តុះបណ្តាលសន្និសីទ និងសិក្ខាសាលាជាច្រើនដែលទាក់ទងទៅនឹងការវិវឌ្ឍនវិស័យអចលនទ្រព្យ ការគ្រប់គ្រង វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។ ចំពោះបទពិសោធន៍ការងារ លោកបានចំណាយពេលជាង ១៨ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនិងមុខតំណែងជាច្រើនដូចជា មន្ត្រីសាខា នាយកសាខា នាយកគ្រប់គ្រងតំបន់ នាយក-នាយកដ្ឋានប្រតិបត្តិការ នាយក-នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង នាយកគ្រប់គ្រងឥណទាន នាយក នាយកដ្ឋានឥណទាន។ លោកក៏បានចំណាយពេលជាង បីឆ្នាំ បម្រើការងារនៅវិស័យទូរគមនាគមន៍ ផងដែរ។ លោក អ៊ុំ ពិសិដ្ឋ ត្រូវបាន តែងតាំងជា នាយកប្រតិបត្តិ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។



លោក ព្រាប កណ្តឹង
នាយករងប្រតិបត្តិ

លោក ព្រាប កណ្តឹង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ (Master of Business Specializing in Finance) ពីសាកលវិទ្យាល័យ Charles Sturt University នៃប្រទេសអូស្ត្រាលី និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដែលពាក់ព័ន្ធទៅ នឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ការសិក្សាដូចជាបទពិសោធន៍ការងារ បានធ្វើអោយគាត់មានការអភិវឌ្ឍ ជាបន្តបន្ទាប់នូវភាពរីកចម្រើននៃអាជីពការងាររបស់គាត់។ មុនពេលគាត់ចូលរួមបម្រើការងារជាមួយ **ហូតាបា** លោកមានបទពិសោធន៍ការងារជាច្រើនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងគណនេយ្យប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចូលរួមជាមួយ **ហូតាបា** នៅឆ្នាំ២០១៥ ដែលមានតួនាទីជានាយក នាយកដ្ឋានហិរញ្ញវត្ថុ។ នៅខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងតួនាទីជាជំនួយការនាយកប្រតិបត្តិ ដែលទទួលខុសត្រូវទៅលើ នាយកដ្ឋានចំនួន បី ដូចជា នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានព័ត៌មានវិទ្យា និងនាយកដ្ឋានធនធានមនុស្ស និង រដ្ឋបាល។ លោក ព្រាប កណ្តឹង ត្រូវបានតែងតាំងជា នាយករងប្រតិបត្តិ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។



លោក គង់ សីហ័ក់

នាយក នាយកដ្ឋានព័ត៌មានវិទ្យា

លោក **គង់ សីហ័ក់** ជាជនជាតិខ្មែរ លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០១១ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងផ្នែកអក្សរសាស្ត្រអង់គ្លេសផងដែរ។ ជាមួយនិងអតីតភាពការងារ លោកមានតួនាទីជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៃធនាគារពាណិជ្ជ ដ៏ធំមួយនៅកម្ពុជា ដែលទទួលខុសត្រូវលើផ្នែកប្រព័ន្ធធនាគារស្នូលប្រព័ន្ធ Card និង SWIFT ជាមួយនិងមុខជំនាញបច្ចេកទេសជាច្រើនដូចជាការរៀបចំដំណើរការប្រព័ន្ធធនាគារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network ប្រកបដោយសុវត្ថិភាព និងការរៀបចំគោលនយោបាយគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា។ នៅដើមឆ្នាំ ២០១៦ គាត់បានចូលបម្រើការងារជាមួយគ្រឹះស្ថាន **ហូតាបា** ជានាយករងផ្នែកព័ត៌មានវិទ្យា ក្រោយមកបានរយៈពេល ៦ខែ បន្ទាប់ គាត់ត្រូវបានដំឡើងតួនាទីជានាយក នាយកដ្ឋានព័ត៌មានវិទ្យា។ គាត់ជាអ្នកចាប់ផ្តើមដំបូងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ Network រៀបចំមជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលទិន្នន័យសង្គ្រោះបន្ទាន់ គោលនយោបាយគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា ក៏ដូចជាគោលនយោបាយសុវត្ថិភាពទិន្នន័យសម្រាប់គ្រឹះស្ថាន **ហូតាបា** ចាប់តាំងពីការកកើតដំបូងនៃគ្រឹះស្ថាន។ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គាត់មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាជាង ១០ឆ្នាំមកហើយ។



លោក ស ភារ័

នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាម

លោក **ស ភារ័** បានចូលបម្រើការងារក្នុងគ្រឹះស្ថាន **ហូតាបា** ក្នុងតួនាទីជា នាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាម ចាប់ពីថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។ មុនពេលគាត់ចូលបម្រើការងារនៅ **ហូតាបា** លោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ក្នុងតួនាទីចុងក្រោយជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនីតិកម្ម ហើយគាត់បានចាប់ផ្តើមការងារក្នុងតួនាទីជាច្រើនជាមួយគ្រឹះស្ថាន ចម្រើន ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០០៩ ជាមន្ត្រីតំណាង និងក្លាយជាមន្ត្រីសវនកម្មផ្ទៃក្នុង ក្នុងខែកុម្ភៈ ឆ្នាំ២០១០។ ក្រោយមក គាត់ត្រូវបានតែងតាំងជាប្រធានសាខា នៅខែវិច្ឆិកា ឆ្នាំ ២០១០ និងប្តូរទៅជាមន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់ ក្នុងខែមិថុនា ឆ្នាំ ២០១២។ បន្ទាប់មក គាត់ក៏ត្រូវបានដំឡើងទៅជាប្រធានផ្នែកច្បាប់ និងប្រតិបត្តិតាមក្នុងខែមិថុនា ឆ្នាំ២០១៣ និងជាប្រធាននាយកដ្ឋានច្បាប់ក្នុងខែមករា ឆ្នាំ២០១៥ ហើយបានទទួលខុសត្រូវក្នុងតួនាទី ចុងក្រោយជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនីតិកម្ម។ ហើយគាត់ក៏ធ្លាប់បម្រើការ ងារនៅសណ្ឋាគារ Feeling Home ជាអ្នកទទួលភ្ញៀវ រយៈពេល ១ឆ្នាំ និងធ្វើការជាអ្នកស្ម័គ្រចិត្ត ជាមួយអង្គការទស្សនៈពិភពលោកនៅស្រុករយៈពេល ៤ឆ្នាំផងដែរ។ គាត់បានទទួល សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ផ្នែកនីតិឯកជន នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យធនធានមនុស្ស។ ក្នុងតួនាទី និងការទទួលខុសត្រូវនោះ គាត់មានបទពិសោធន៍ ក្នុងតួនាទីផ្សេងៗគ្នារយៈពេល ៩ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។



លោក យ៉ាត ប៊ុនថា
នាយក នាយកដ្ឋានឥណទាន

លោក **យ៉ាត ប៊ុនថា** បច្ចុប្បន្នបានចូលបម្រើការងារនៅគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តួនាទីជានាយក នាយកដ្ឋានឥណទាន។ មុនចូលបម្រើការងារនៅគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកធ្លាប់កាន់មុខតំណែងជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ ដូចជា៖ មន្ត្រីឥណទាន មន្ត្រីឥណទានជាន់ខ្ពស់ នាយកផ្នែកឥណទាន នាយកសាខា នាយកសាខាខេត្ត នាយកប្រតិបត្តិការ និងជានាយកគ្រប់គ្រងទូទៅផងដែរ លោកមានជំនាញ និងបទពិសោធន៍ការងារជាមួយវិស័យ NGO និង មីក្រូហិរញ្ញវត្ថុ អស់រយៈពេលជាង២៥ឆ្នាំ។ លោកក៏ធ្លាប់ធ្វើការងារជាមួយអ៊ុនតាក់ (UNTAC) ក្នុងតួនាទីជាអ្នកបកប្រែ និងជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្នុងឆ្នាំ១៩៩៣។ លោកធ្លាប់បំពេញការងារជាមន្ត្រីរាជការ ជាគ្រូឡាងយុវជនជាប្រចាំ និងជាគ្រូបង្រៀនជំនាញ និងភាសាអង់គ្លេស។ លោកបានបញ្ចប់កម្រិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងជំនាញវគ្គខ្លីជាច្រើនជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវគ្គបណ្តុះបណ្តាលពិសេសផ្សេងទៀតដូចជា៖ Credit Unions Management រៀបចំដោយ Asian Confederation of Credit Unions (ACCU) និង Credit Union League of Thailand Limited (CULT) នៅប្រទេសថៃ។



លោក កន វិថិត្រ
នាយក នាយកដ្ឋានហិរញ្ញវត្ថុ

លោក **កន វិថិត្រ** កើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៧៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយក្នុង ឆ្នាំ២០០៨។ នៅឆ្នាំ១៩៩៥ លោកបានចូលបម្រើការងារនៅធនាគារឯកជនមួយ នៅទីក្រុងភ្នំពេញដំបូងជាបុគ្គលិកធនាគារ ហើយលោកត្រូវបានគេជំឿនតំណែងជាបន្តបន្ទាប់ និងចុងក្រោយគាត់ជាជំនួយការប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ ក្នុងឆ្នាំ២០០៩ លោកបានប្តូរមកបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់វិនិយោគិនកូរ៉េ តួនាទីជាអ្នកគ្រប់គ្រងនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។ ហើយបន្ទាប់មក ក្នុងឆ្នាំ២០១៨ លោកបានផ្លាស់ការងារមកចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលជាម្ចាស់ភាគទុនិករបស់ខ្មែរ នៅទីនោះលោកជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ហើយបន្ទាប់មកក្នុងឆ្នាំ២០២១ លោកត្រូវបានជំឿនតួនាទីជាអនុប្រធានគ្រប់គ្រងទូទៅ។ លោកបានរៀបចំការងារ និងចាត់ចែងសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ គ្រប់នាយកដ្ឋានទាំងអស់របស់គ្រឹះស្ថាន។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជានៅសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA, ក្រុមហ៊ុន Credit Bureau Cambodia Ltd., CBC, ជាមួយធនាគារជាតិនៃកម្ពុជា NBC សាលាជាតិពន្ធដារកម្ពុជា NTS ក្នុង ឆ្នាំ២០២២ លោកបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៦ខែ CIFRS for SMEs at CamEd Business School និងក្រសួងពាណិជ្ជកម្មផ្សេងៗ ក៏ដូចជាចូលរួមសិក្ខាសាលាជាច្រើនទៀត។ រហូតមកដល់ពេលនេះ លោកបានចំណាយពេលជាមួយអាជីពការងាររបស់លោកជាង ២០ ឆ្នាំក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ហើយនៅដើមខែធ្នូ ឆ្នាំ២០២៣ ថ្មីៗនេះ លោកបានប្តូរមកបម្រើការងារ ជាមួយគ្រឹះស្ថាន **ហ្វូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលមានតួនាទីជានាយក នាយកដ្ឋានហិរញ្ញវត្ថុ ។



យើង ខ្ញុំប្តេជ្ញាបន្តផ្តល់ជូនផលិតផល និងសេវាកម្មយ៉ាងសម្បូរបែប
និងល្អ ឥតខ្ចោះជូនដល់អតិថិជនគ្រប់រូប។



ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម

- ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម
- សវនកម្មផ្ទៃក្នុង

ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម

និយ័តករ ក្រុមហ៊ុនសវនកម្មឯករាជ្យ និងអ្នកពិគ្រោះយោបល់ ជាផ្នែកមួយនៃការត្រួតពិនិត្យលើប្រតិបត្តិការរបស់ស្ថាប័នពីខាងក្រៅ ដែលអាចបង្ហាញឱ្យឃើញថា គ្រឹះស្ថាន **ហ្វាតា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** មានចំណុចខ្វះខាត កំណត់ហានិភ័យកើតឡើងនានា និងកំណត់ច្បាស់ពីតម្រូវការរបស់ស្ថាប័នដែលត្រូវកែលម្អ។ ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម បានបន្តពង្រឹងការអនុវត្តផ្ទៃក្នុងរបស់គ្រឹះស្ថាន **ហ្វាតា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** ដោយផ្ដោតលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានានៃការផ្តល់អាជ្ញាបណ្ណរបស់ធនាគារជាតិនៃកម្ពុជា និងការចុះបញ្ជីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការពង្រីកអាជីវកម្ម និងប្រតិបត្តិការរបស់គ្រឹះស្ថាន ប្រកបដោយភាពត្រឹមត្រូវពេញលេញស្របតាមច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទប្បញ្ញត្តិនានានៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សមាជិកក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាម ដែលទទួលខុសត្រូវដោយនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាម គឺដើម្បីធានាថា ការគ្រប់គ្រងហានិភ័យដែលអាចកើតឡើងនិងការប្រតិបត្តិតាមរបស់គ្រឹះស្ថាន ឱ្យមានភាពច្បាស់លាស់ដោយត្រូវត្រួតពិនិត្យលើការគ្រប់គ្រងផ្ទៃក្នុងដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃលើហានិភ័យទាំងខាងក្នុង និងក្រៅដែលអាចមានការគំរាមកំហែង ឬផលប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថាន **ហ្វាតា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** និងធានាថាការអនុវត្ត និងនីតិវិធីត្រូវបានអនុវត្តបានពេញលេញស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា។ ក្រៅពីនេះលោកក៏ទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការអនុលោមទៅតាមគោលការណ៍ផ្ទៃក្នុង នីតិវិធី និងគោលការណ៍ណែនាំនានា ទាក់ទងនឹងការអនុវត្តច្បាប់របស់គ្រឹះស្ថានរួមមានការត្រួតពិនិត្យលើប្រសិទ្ធភាពនៃការប្រកាន់ខ្ជាប់នូវការអនុវត្តន៍លើគោលការណ៍ដែលមានស្រាប់ជាមួយនឹងបញ្ហានានាទាំងខាងក្នុង និងក្រៅពាក់ព័ន្ធនឹងការប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យនៃការប្រតិបត្តិតាម។ ក្នុងគោលដៅវាស់វែង និងត្រួតពិនិត្យលើសមត្ថភាព និងបទពិសោធន៍ការងាររបស់អ្នកទទួលខុសត្រូវផ្នែកប្រតិបត្តិតាម បានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដោយត្រូវមានវិញ្ញាបនបត្រការអនុលោមតាមបទប្បញ្ញត្តិទទួលស្គាល់ពីវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុ ហើយបានបន្តវិញ្ញាបនបត្រនេះនៅរៀងរាល់ ៣ឆ្នាំម្តង ដែលបានទទួលស្គាល់ជាថ្មីនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុ។ បន្ថែមលើនោះទៀត នាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាមត្រូវទទួលខុសត្រូវត្រួតពិនិត្យលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលត្រូវវាយការណ៍ និងសហការប្រតិបត្តិការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិនៃកម្ពុជាផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

គ្រឹះស្ថាន បានបង្កើតឱ្យមានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្រិតក្រុមប្រឹក្សាភិបាលដែលមានសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យជាប្រធាន ហើយក៏បានធ្វើការកែសម្រួលលើកទី១ លើលក្ខខណ្ឌបំពេញការងាររបស់គណៈកម្មាធិការនេះកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ផងដែរ។ នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាមជាអ្នកសម្របសម្រួលដើម្បីពិភាក្សាអំពីរបាយការណ៍នៃការប្រតិបត្តិតាមជាមួយគ្រប់នាយកដ្ឋាន ឬគណៈគ្រប់គ្រង និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់ និងភាពពេញលេញនៃការវិភាគហានិភ័យប្រតិបត្តិតាមដែលតម្រូវដោយច្បាប់ប្បញ្ញត្តិនានា។ រាល់ហានិភ័យប្រតិបត្តិតាមសំខាន់ៗត្រូវបានបង្ហាញ និងវាយការណ៍ទៅក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ត្រឡប់មកវិញក្នុងការប្រតិបត្តិតាមនិងដោះស្រាយឱ្យបានទាន់ពេលវេលា។ បន្ថែមលើនេះទៀត នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិតាម ក៏ជាសមាជិកនៃគណៈកម្មការក្នុងកម្រិតគណៈគ្រប់គ្រងដែលមានគណៈកម្មការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា គណៈកម្មការយុទ្ធសាស្ត្រព័ត៌មានវិទ្យា និងគណៈកម្មការដឹកនាំអនុវត្តព័ត៌មានវិទ្យា ដើម្បីត្រួតពិនិត្យ និងអនុវត្តឱ្យបានត្រឹមត្រូវលើផ្នែកព័ត៌មានវិទ្យា។

ការប្រជុំ និងសមាជិកភាព

កិច្ចប្រជុំគណៈកម្មាធិការនេះត្រូវធ្វើឡើងយ៉ាងតិច ២ដងក្នុង១ឆ្នាំ ដែលមានការស្នើឡើងដោយប្រធាន ឬតាមសំណើរបស់សមាជិក។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការនេះ បានប្រព្រឹត្តទៅបានចំនួន ២លើកគឺ លើកទី១ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈការជួបប្រជុំផ្ទាល់ និងលើកទី២ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការជួបប្រជុំផ្ទាល់នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។

គណៈកម្មាធិការនេះ ត្រូវមានសមាជិកយ៉ាងតិច ៣នាក់។ សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម មានសមាសភាពដូចខាងក្រោម៖

១)	លោក ង៉ែត សុវណ្ណារ៉ូ	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	ប្រធាន
២)	លោក ជូនីជី សាសាគី	សមាជិកក្រុមប្រឹក្សាភិបាល	សមាជិក
៣)	លោក ស ភារី	នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ ច្បាប់ និងប្រតិបត្តិការ	សមាជិក/លេខាធិការ

ភារកិច្ច និងការទទួលខុសត្រូវ

- ពិនិត្យ និងធានាលើការបង្កើត និងកែប្រែនូវនីតិវិធី និងគោលការណ៍ក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ក្នុងការតាមដាន និងវាយតម្លៃលើការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ពិនិត្យ និងធានាលើការបង្កើត និងកែប្រែនូវនីតិវិធី និងគោលការណ៍ច្បាប់ និងប្រតិបត្តិការ ក្នុងការតាមដាន និងវាយតម្លៃលើការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់
- ត្រួតពិនិត្យលើការធ្វើបច្ចុប្បន្នភាពជាប្រចាំនូវការវាយតម្លៃនៃមុខងារប្រតិបត្តិការ ដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិនានា
- ពិនិត្យជាប្រចាំនូវបញ្ជីត្រួតពិនិត្យការប្រតិបត្តិការផ្ទៃក្នុង ដើម្បីកំណត់ពីហានិភ័យប្រតិបត្តិការ និងចាត់វិធានការ និងផែនការសកម្មភាពបន្តក្នុងការគ្រប់គ្រងហានិភ័យឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ពិចារណា និងពិនិត្យលើរបាយការណ៍សវនកម្មដែលបានរកឃើញពាក់ព័ន្ធផ្នែកប្រតិបត្តិការ និងហានិភ័យផ្នែកច្បាប់ ដែលកំពុងកើតមានឡើង និងផលប៉ះពាល់នានា
- ត្រួតពិនិត្យនៃការប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើការអនុវត្តនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកិច្ច និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា
- ធានាថាការបណ្តុះបណ្តាលចាំបាច់ត្រូវបានផ្តល់ជូនដល់គ្រប់បុគ្គលិក និងដើម្បីធានាឱ្យបាននូវការយល់ដឹងនៃសកម្មភាពប្រតិបត្តិការ រួមទាំងការយល់ដឹងនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកិច្ច និងការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យក្នុងគ្រឹះស្ថាន។
- ពិនិត្យ និងយល់ព្រម និងផ្តល់យោបល់ដល់ការអនុវត្តលើការអនុម័តផែនការត្រួតពិនិត្យ រួមទាំងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ យ៉ាងហោចណាស់មួយឆ្នាំម្តង។

សវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុង ត្រូវតែជាផ្នែកមួយឯករាជ្យក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តទៅរបស់ស្ថាប័ន។ ផ្នែកសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន **ហ្វាតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១៧ ទទួលខុសត្រូវដោយប្រធានផ្នែកសវនកម្មផ្ទៃក្នុង ហើយត្រូវបានផ្លាស់ប្តូរ និងបានទទួលស្គាល់ជាថ្មីពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នឹងទទួលខុសត្រូវក្នុងការធ្វើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យប្រតិបត្តិការនានានៅក្នុងគ្រឹះស្ថាន **ហ្វាតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយត្រូវអនុវត្តទៅតាមផែនការសវនកម្ម ធ្វើបច្ចុប្បន្នភាពកម្មវិធីសវនកម្ម និងផ្តល់ការបណ្តុះបណ្តាលបុគ្គលិក ដែលជាតម្រូវការចាំបាច់ដើម្បីបង្កើនគុណភាពសវនកម្មរបស់ខ្លួន។ តាមផែនការរបស់សវនកម្មផ្ទៃក្នុងយ៉ាងហោចណាស់ ២ដងក្នុង១ឆ្នាំ ត្រូវចុះធ្វើសវនកម្មនៅការិយាល័យសាខា និង ១ដងក្នុងមួយឆ្នាំតាមនាយកដ្ឋានសំខាន់ៗ។ ប្រធានផ្នែកសវនកម្មផ្ទៃក្នុងត្រូវត្រួតពិនិត្យរាល់ប្រតិបត្តិការរបស់គ្រឹះស្ថាន **ហ្វាតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងវាយតម្លៃដោយឯករាជ្យ និងដោយផ្ទាល់ទៅគណៈកម្មាធិការសវនកម្មផ្ទៃក្នុងក្នុងកម្រិតក្រុមប្រឹក្សាភិបាល។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ សវនកម្មផ្ទៃក្នុង ក៏បានរាយការណ៍នូវរបាយការណ៍សវនកម្មផ្ទៃក្នុងរបស់ខ្លួនទៅសមាជិកក្រុមប្រឹក្សាភិបាលពីការអនុវត្តការងារ និងកំហុសឆ្គងនានានៃប្រតិបត្តិការគ្រឹះស្ថានរបស់គណៈគ្រប់គ្រង នាយកដ្ឋាន និងការិយាល័យសាខានីមួយៗ។

ដើម្បីគាំទ្រដល់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង គ្រឹះស្ថាន **ហ្វាតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតគណៈកម្មាធិការចំនួន ២ រួមមាន គណៈកម្មាធិការសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធានាអភិបាលកិច្ចសាធារណៈកម្មប្រកបដោយសុវត្ថិភាព និងត្រូវផ្តល់អំណាចពិសេសចាំបាច់ដែលត្រូវបានកំណត់ក្នុងគោលការណ៍ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អំណាចតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្មផ្ទៃក្នុងមានភាពទូលំទូលាយ និងគោរពតាមលក្ខខណ្ឌដូចមានកំណត់ក្នុងមាត្រា ១៣១ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក៏ដូចជាមាត្រា ៨ នៃប្រកាសលេខ ៨៧-០៨-២១១ ស្តីពីអភិបាលកិច្ចរបស់ធនាគារ និងហិរញ្ញ

វត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រធានគណៈកម្មាធិការនេះ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ហើយក៏ត្រូវឆ្លើយនឹងសណ្ឋានទាំងអស់ពីភាគទុនិកនៅក្នុងកិច្ចប្រជុំ។

ការប្រជុំ និងសមាជិកភាព

កិច្ចប្រជុំគណៈកម្មាធិការសវនកម្មផ្ទៃក្នុង អាចប្រព្រឹត្តទៅបានក្នុងករណីមានការស្នើឡើងដោយប្រធាន ឬតាមសំណើរបស់សមាជិក ឬតាមសំណើរបស់សវនករផ្ទៃក្នុង ឬសវនករឯករាជ្យ (ខាងក្រៅ) ប្រសិនបើចាំបាច់។ សេចក្តីបញ្ជាក់ពីទីកន្លែង ពេលវេលា និងរបៀបវារៈកិច្ចប្រជុំដែលត្រូវពិភាក្សាត្រូវបញ្ជូនទៅកាន់គ្រប់សមាជិក និងអ្នកពាក់ព័ន្ធដែលត្រូវចូលរួមប្រជុំឱ្យបានយ៉ាងតិចណាស់មុន ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។ ឯកសារពាក់ព័ន្ធត្រូវផ្ញើទៅកាន់គ្រប់សមាជិក និងអ្នកចូលរួមផ្សេងទៀតក្នុងពេលជាមួយគ្នា។ កិច្ចប្រជុំវិសាមញ្ញអាចប្រព្រឹត្តទៅបាន តាមការពិនិត្យថាសមស្រប ប៉ុន្តែកិច្ចប្រជុំវិសាមញ្ញត្រូវធ្វើឡើងយ៉ាងតិច ២ (ពីរ) ដងក្នុង១ (មួយ) ឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូនៃឆ្នាំនីមួយៗទៅតាមស្ថានភាពជាក់ស្តែង។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការនេះ បានប្រព្រឹត្តទៅបានចំនួន ២លើកគឺ លើកទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈការជួបប្រជុំផ្ទាល់ និងលើកទី២ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការជួបប្រជុំផ្ទាល់នៅការិយាល័យកណ្តាល។ គណៈកម្មាធិការត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាល ដោយមានសមាជិកយ៉ាងតិចបំផុត ៣ រូប។ ប្រធាននៃគណៈកម្មាធិការនេះ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុន ហើយគ្រប់សមាជិកទាំងអស់ក៏ត្រូវតែមានភាពឯករាជ្យលើតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនផងដែរ។ សមាជិកគណៈកម្មាធិការសវនកម្មមានដូចខាងក្រោម៖

• លោក ហ៊ាន សុខុម	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	ប្រធាន
• លោក ជូនីជី សាសាគី	សមាជិកក្រុមប្រឹក្សាភិបាល	សមាជិក
• លោក ខាំ វឿន	ប្រធានផ្នែកសវនកម្មផ្ទៃក្នុង	សមាជិក/លេខាធិការ

ភារកិច្ច និងការទទួលខុសត្រូវ

- ពិនិត្យ និងអនុម័តទៅលើលក្ខខណ្ឌនៃកម្មវិធីសវនកម្មផ្ទៃក្នុង និងផែនការប្រចាំឆ្នាំ រួមទាំងគោលបំណង វិសាលភាព និងតារាងកាលវិភាគ
- ពិនិត្យមើលបញ្ហាទាំងឡាយណា ដែលអាចជះឥទ្ធិពលដល់ឯករាជ្យភាពរបស់សវនករផ្ទៃក្នុង
- ពិនិត្យ និងអនុម័តគោលការណ៍ និងនីតិវិធី
- ពិនិត្យមើលការរកឃើញ និងការតាមដានរបស់សវនករផ្ទៃក្នុង រួមទាំងចំណុចសំខាន់ៗ ដែលមិនយល់ស្របគ្នា រវាងគណៈគ្រប់គ្រង និងសវនករផ្ទៃក្នុងពាក់ព័ន្ធនឹងការត្រួតពិនិត្យ
- ធានាថាការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងបើកចំហមានការចូលរួមក្នុងចំណោមគណៈកម្មាធិការសវនកម្ម សវនករឯករាជ្យ និងសវនកម្មខាងក្នុង
- ផ្តល់ឱ្យគណៈកម្មាធិការសវនកម្ម អាចចូលរួមសវនករផ្ទៃក្នុង និងប្រធានផ្នែក/នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុងដោយមិនមានការចូលរួមពីគណៈគ្រប់គ្រង
- ប្រាប់ពីការរំពឹងទុករបស់គណៈកម្មាធិការសវនកម្ម ទៅកាន់សវនករផ្ទៃក្នុងឱ្យបានដឹងជាលាយលក្ខណ៍អក្សរ
- ទទួល និងពិនិត្យមើលរបាយការណ៍របស់សវនករផ្ទៃក្នុង ពាក់ព័ន្ធនឹងគុណភាព និងភាពទាន់ពេលវេលាកំណត់
- ពិនិត្យតាមដានការអនុវត្តតាមអនុសាសន៍លើការរកឃើញរបស់សវនករផ្ទៃក្នុង
- តាមដាន និងពិនិត្យឡើងវិញនូវគុណភាពនៃការផ្តល់សេវាកម្មសវនកម្មផ្ទៃក្នុង
- វាយតម្លៃដំណើរការរបស់ក្រុមហ៊ុនដែលមាន ដើម្បីតាមដាន និងវាយតម្លៃប្រសិទ្ធភាពរបស់សវនករផ្ទៃក្នុង
- ពិនិត្យមើលការរៀបចំផែនការសកម្មភាពរបស់សវនកម្មផ្ទៃក្នុង សវនករឯករាជ្យ និងការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម។





សមិទ្ធផលអាជីវកម្ម

- សមិទ្ធផលឥណទានតាមវិស័យ
- សមិទ្ធផលឥណទានតាមផលិតផល
- ចំណាត់ថ្នាក់ប្រភេទឥណទាន
- ចំណាត់ថ្នាក់ប្រភេទផលិតផល

សមិទ្ធផលតណ្ហានតាមវិស័យ

ចំនួនគណនី

វិស័យ

	២០២៤	២០២៣	២០២២
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	៤២	២១	៤២
ជំនួញ និងពាណិជ្ជកម្ម	១៦៧	១១២	១១១
សំណង់	២៤៥	៤៤	៥៧
ការដឹកជញ្ជូន	៣៣	៣៤	៣៦
សេវាកម្ម	២៩	៣៣	១៥
ប្រើប្រាស់ក្នុងគ្រួសារ	៤៩៦	៦៣៩	៥២៨
ប្រភេទផ្សេងៗទៀត	៣	-	-
សរុប	១០១៥	៨៨៣	៧៨៩

ផលបត្រតណ្ហានសរុប

វិស័យ

	២០២៤	២០២៣	២០២២
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	៤៩៥.២៦៤	៣០១.៦៥៣	៦០២.៥០៦
ជំនួញ និងពាណិជ្ជកម្ម	២.៩៩៧.៦៥៣	២.២១៣.០០១	២.៣៥៦.០៦៨
សំណង់	៣.៥២៨.៧៨៨	៦៧២.៦២៣	៩២៣.០៨២
ការដឹកជញ្ជូន	៦០១.១៨២	៥៣២.០៣៨	៦៣២.៤៤៤
សេវាកម្ម	៤៨៣.០៩៣	៧៥៥.០៩២	៣៧៧.៣៦៥
ប្រើប្រាស់ក្នុងគ្រួសារ	៧.២២២.៩១៨	៩.៩០៨.៦៦៩	៨.៤០៤.៤៥៤
ប្រភេទផ្សេងៗទៀត	១៥.៣៤៥	-	-
សរុប	១៥.៣៤៤.២៤៣	១៤.៣៨៣.០៧៦	១៣.២៩៥.៩២០

សមិទ្ធផលឥណទានតាមផលិតផល

ចំនួនគណនី

ផលិតផល	២០២៤	២០២៣	២០២២
ឥណទានអាជីវកម្ម	២៣៨	២០៤	១៨៤
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៥០៦	៤០៨	៣២៤
ឥណទានកសិកម្ម	៤០	៣២	៤០
ឥណទានគេហដ្ឋាន	១៧៤	១៨០	១៨៥
ឥណទានបុគ្គលិក	៣៦	៣៥	៣៣
ឥណទានសិក្សា	៣	៣	៣
ឥណទាននិយោជិត	១៨	២១	២០
សរុប	១០១៥	៨៨៣	៧៨៩

ផលបត្រឥណទានសរុប

ផលិតផល	២០២៤	២០២៣	២០២២
ឥណទានអាជីវកម្ម	៤.២៥០.៥៧៣	៣.៩០៣.៣១៨	៣.៨៨៩.១២៤
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៦.៦៦៣.៤៦៣	៥.៧១០.៤៦៩	៤.២២៣.៨៦៥
ឥណទានកសិកម្ម	៤៥៦.៣២៣	៤៣៥.៩៨៣	៥៨២.៨២១
ឥណទានគេហដ្ឋាន	៣.៦៤៩.២០២	៤.០១៣.៩៥៣	៤.២៦៧.៨១៨
ឥណទានបុគ្គលិក	២៩៨.១២៤	២៨០.៥២៣	២៦៥.៧៩៧
ឥណទានសិក្សា	២.៤៦៩	២.៩៤៨	៧៩២
ឥណទាននិយោជិត	២៤.០៨៩	៣៥.៨៨២	៣៧.៤១៤
សរុប	១៥.៣៤៤.២៤៣	១៤.៣៨៣.០៧៦	១៣.២៦៧.៦៣១

ចំណាត់ថ្នាក់ប្រភេទឥណទាន

ផលបត្រឥណទានសរុប

ប្រភេទ

២០២៤

២០២៣

កំណើន (%)

ឥណទានខ្នាតតូចបំផុត

៣៧១.០៧១

២៩៣.៨១៣

២៦.២៩%

ឥណទានខ្នាតតូច

៦.០៧០.៣១៩

៥.០៨៣.៣៨២

១៩.៤១%

ឥណទានខ្នាតមធ្យម

៨.០០៣.០៤៧

៨.២៩៣.១៥១

(៣.៥០%)

ឥណទានខ្នាតធំ

៨៩៩.៨០៦

៧១២.៧៣១

២៦.២៥%

សរុប

១៥.៣៤៤.២៤៣

១៤.៣៨៣.០៧៦

៦.៦៨%

ចំណាត់ថ្នាក់ប្រភេទផលិតផល

ផលបត្រឥណទានសរុប

ផលិតផល

២០២៤

២០២៣

កំណើន (%)

ឥណទានអាជីវកម្ម

៤.២៥០.៥៧៣

៣.៩០៣.៣១៨

៨.៩%

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

៦.៦៦៣.៤៦៣

៥.៧១០.៤៦៩

១៦.៧%

ឥណទានកសិកម្ម

៤៥៦.៣២៣

៤៣៥.៩៨៣

៤.៧%

ឥណទានគេហដ្ឋាន

៣.៦៤៩.២០២

៤.០១៣.៩៥៣

(៩.១%)

ឥណទានបុគ្គលិក

២៩៨.១២៤

២៨០.៥២៣

៦.៣%

ឥណទានសិក្សា

២.៤៦៩

២.៩៤៨

(១៦.៣%)

ឥណទាននិយោជិត

២៤.០៨៩

៣៥.៨៨២

(៣២.៩%)

សរុប

១៥.៣៤៤.២៤៣

១៤.៣៨៣.០៧៦

៦.៦៨%



ការបណ្តុះបណ្តាលពង្រឹង សមត្ថភាពបុគ្គលិក

- ការបណ្តុះបណ្តាលខាងក្នុង
- ការបណ្តុះបណ្តាលខាងក្រៅ
- សិក្ខាសាលាប្រចាំឆ្នាំ

ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក

ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក គឺជាសកម្មភាពចម្បងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាពង្រីកដល់ការយល់ដឹង បង្កើនចំណេះជំនាញបន្ថែម និងទស្សនៈថ្មីៗដល់បុគ្គលិក ដើម្បីឲ្យការអនុវត្តការងាររបស់ពួកគេមានប្រសិទ្ធភាពខ្ពស់ រួមទាំងជួយបង្កើន ដល់ការរីកចម្រើនទាំងបុគ្គលិកផ្ទាល់ និងគ្រឹះស្ថានផងដែរ។ ថ្នាក់ដឹកនាំ គ្រឹះស្ថាន **ហូតាបា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តែងជំរុញលើក ទឹកចិត្តដល់នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ធ្វើការសម្របសម្រួលជាមួយនាយកដ្ឋានផ្សេងៗ រៀបចំផ្តល់វគ្គហ្វឹកហ្វឺនជូន បុគ្គលិកយ៉ាងទៀងទាត់ទាំងបុគ្គលិក ចូលថ្មី និងបុគ្គលិកកំពុងបម្រើការងារ ដែលមានដូចខាងក្រោម៖

- ការបណ្តុះបណ្តាលខាងក្នុង

សម្រាប់ឆ្នាំ២០២៤នេះ ការបណ្តុះបណ្តាលខាងក្នុងត្រូវបានរៀបចំឡើងមានចំនួនសរុប ៤៨លើក ដែលក្នុងនោះបុគ្គលិកចូលថ្មីមាន ចំនួន ១៣លើក និងបុគ្គលិកកំពុងបម្រើការងារមានចំនួន ៣៥លើក ផងដែរ។



- ការបណ្តុះបណ្តាលខាងក្រៅ

ការជម្រុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមការបណ្តុះបណ្តាលខាងក្រៅ គឺជាយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗរបស់បុគ្គលិក ក្នុងគោលបំណងធ្វើឱ្យការងារមានប្រសិទ្ធភាព លើកកម្ពស់អាជីព បង្កើនសមត្ថភាពមក អភិវឌ្ឍការងារនៅក្នុងគ្រឹះស្ថាន ដើម្បីឱ្យមានការរីកចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែល ថ្នាក់ដឹកនាំរបស់ គ្រឹះស្ថាន **ហ្វុកហ្វា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តែងជំរុញលើកទឹកចិត្តអនុវត្តជាប្រចាំ។ ជាក់ស្តែងសម្រាប់ ឆ្នាំ២០២៤នេះ គ្រឹះស្ថាន **ហ្វុកហ្វា** មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចាត់បញ្ជូនថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមការវគ្គហ្វឹកហ្វឺនខាងក្រៅ ក៏ដូចជាសិក្ខា សាលាផ្សេងៗ មានចំនួនសរុប ២៥លើក។



កម្រងរូបភាពការបណ្តុះបណ្តាលខាងក្រៅ

- សិក្ខាសាលាប្រចាំឆ្នាំ

សិក្ខាសាលាប្រចាំឆ្នាំត្រូវបានរៀបចំឡើងដោយក្នុងគោលបំណងចម្បង ដើម្បីបង្កើតពេលវេលាដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់មកពីគ្រប់ការិយាល័យសាខាជួបជុំគ្នា ក្នុងការទទួលបាននូវការរំលឹកអំពីរបាយការណ៍លទ្ធផលនៃអាជីវកម្ម ដែលសម្រេច បានជាក់ស្តែងអំឡុងពេលមួយឆ្នាំពេញ ក៏ដូចជាការកំណត់នូវផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តន៍ និងអភិវឌ្ឍន៍ ក្នុង គ្រឹះស្ថានឱ្យទទួលបានជោគជ័យ និងភាពរីកចម្រើនទៅមុខ។ ក្នុងនោះផងដែរក៏មានការចូលរួមដោយវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោក ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ បានញ៉ាំងកម្មវិធីសិក្ខាសាលាឆ្នាំ២០២៤នេះ កាន់តែមានភាពកក់ ក្តៅ ប្រកបដោយសាមគ្គីភាពប្រៀបដូចគ្រួសារដ៏ធំមួយ។ គួរកត់សម្គាល់ផងដែរថា សិក្ខាសាលាឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធធ្វើនៅ រាជធានីភ្នំពេញក្រោមប្រធានបទ «សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តសម្រាប់ ឆ្នាំបន្ទាប់» ដែល មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកទាំងអស់សរុបចំនួន ៩៦នាក់។



កម្រងរូបភាពសិក្ខាសាលាប្រចាំឆ្នាំ



របាយការណ៍ហិរញ្ញវត្ថុ និងរបាយ ការណ៍របស់សវនករឯករាជ្យ

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់សវនករឯករាជ្យ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- របាយការណ៍លទ្ធផលលម្អិត
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួនដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ ហ្វូតា មីក្រូ ហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មច្បាស់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បងៗ

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុជាសាធារណៈទៅសហគ្រាសធុនតូច និងមធ្យម និងឯកត្តជន តាមរយៈការិយាល័យកណ្តាល និងសាខា ចំនួន៤ ផ្សេងទៀតដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនោះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

		២០២៤		២០២៣
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនដកពន្ធ	៤១៤.៣០៥	១.៦៨៦.៦៣៦	៤០៩.៤២៣	១.៦៨២.៧២៩
ចំណាយពន្ធលើប្រាក់ចំណេញ	(១០៧.២៨៧)	(៤៣៦.៧៦៥)	(១៤៨.៩៥៩)	(៦១២.២២១)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៣០៧.០១៨	១.២៤៩.៨៧១	២៦០.៤៦៤	១.០៧០.៥០៨

ភាគលាភ

ពុំមានភាគលាភណាមួយត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៧.០០០.០០០ ដុល្លារអាមេរិក (២០២៣៖ ៧.០០០.០០០ ដុល្លារអាមេរិក) ដែលក្នុងនោះក្នុងមួយភាគហ៊ុនស្មើនឹង ១.០០០ ដុល្លារអាមេរិក។ សូមមើលកំណត់សម្គាល់ទី១៤ សម្រាប់ភាគហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុនលម្អិតរបស់ក្រុមហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។ នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឱ្យមានការលុបបំបាត់ចោលឥណទានអាក្រក់ ឬការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។



នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានា ចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយ នៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

១. លោក ប្រឹក ផល្លី	ប្រធានក្រុមប្រឹក្សាភិបាល
២. លោក ជូនីជី សាសាគី	អភិបាល
៣. លោក ដែត សុវណ្ណារ៉ូ	អភិបាលឯករាជ្យ
៤. លោក ហ៊ាន សុខុម	អភិបាលឯករាជ្យ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាល កាន់កាប់ភាគហ៊ុនដោយផ្ទាល់ឬ ដោយប្រយោល នៅក្នុងការិយបរិច្ឆេទនេះឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅចុងការិយបរិច្ឆេទឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាម

ជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃលាភការដែលបានទទួល ឬកំណត់នឹងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាឡើងវិញដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេង ដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលនយោបាយទាំង នេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាម CIFRS for SMEs ឬប្រសិនបើប្រាស់ចាកពីនេះ ដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី១០ ដល់ ៥២ ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ **ហូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាម CIFRS for SMEs។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប្រឹក ផល្លី

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ ហ្វូតា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ហ្វូតា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍លទ្ធផលសកម្មភាពរបស់ក្រុមហ៊ុន មូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ១០ ដល់ ៥២។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាម ស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយ ការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនស្របតាមតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌ ទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមាន លក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍លើបញ្ហា - ព័ត៌មានប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ ២៧ នៃរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថា ព័ត៌មានប្រៀបធៀបដែលបាន បង្ហាញនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានកំណត់ឡើងវិញ។ មតិសវនកម្ម របស់យើងខ្ញុំ មិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានធ្វើសវនកម្មដោយ សវនករផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថារបាយការណ៍នោះមានភាពត្រឹមត្រូវ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមថ្ងៃចេញរបាយការណ៍របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រ ១ ដល់ទី ៥ ចំណែករបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរំពឹងថានឹងផ្តល់ឱ្យ យើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនបានបញ្ចេញការសន្និដ្ឋាន ជាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយ ពិចារណាថាព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុង ការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើផ្អែកតាមការងារដែលយើងខ្ញុំបានធ្វើមុនកាលបរិច្ឆេទ នៃ របាយការណ៍សវនកម្ម អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRS for SMEs ហើយនឹងទទួលខុសត្រូវលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយ ការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ក្រុមហ៊ុនក្នុងការបន្ត និរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាព អាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទុកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។



អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬ កំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។ ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាយើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

. ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបឃិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

. ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាព នៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

. ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។

. ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឱ្យបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។

. វាយតម្លៃលើការបង្ហាញចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធនឹងសវនកម្មរួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្ត រួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីស៊ីអេត

សេច ចាន់ថន

វេជ្ជសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២០២៤

២០២៣

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ

ឥណទានផ្តល់ដល់អតិថិជន

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យ និងបរិក្ខារ

ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មសរុប

បំណុល និងមូលធន

បំណុល

បំណុលផ្សេងៗ

បំណុលពន្ធអប្បបរមា/បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

គណនីត្រូវទូទាត់ឱ្យភាគទុនិក

ពន្ធពន្យារជាបំណុលសុទ្ធ

បំណុលសរុប

មូលធន

ដើមទុន

ទុនបម្រុងតាមបទប្បញ្ញត្តិ

ប្រាក់ចំណេញរក្សាទុក

លម្អៀងពីការប្តូររូបិយប័ណ្ណ

មូលធនសរុប

បំណុល និងមូលធនសរុប

ដុល្លារអាមេរិក

ពាន់រៀល

ដុល្លារអាមេរិក

ពាន់រៀល

១៧.៩៦៧

៧២.៣១៧

១៨.៤៦៦

៧៥.៤៣៤

៣៦៤.៦៧០

១.៤៦៧.៧៩៧

៣៦០.១៤០

១.៤៧១.១៧២

៣៤.០០០

១៣៦.៨៥០

៤៦៦.៥៨៧

១.៩០៦.០០៨

១៤.៧៩៨.៦២០

៥៩.៥៦៤.៤៤៦

១៤.៣៨៣.០៧៦

៥៨.៧៥៤.៨៦៥

២១៦.៧៩៤

៨៧២.៥៩៦

១៧៣.៣៩៦

៧០៨.៣២៣

១១៧.០១៦

៤៧០.៩៨៩

១៧៨.៣៧២

៧២៨.៦៥០

៤១២

១.៦៥៨

៨២៥

៣.៣៧០

១៥.៥៤៩.៤៧៩

៦២.៥៨៦.៦៥៣

១៥.៥៨០.៨៦២

៦៣.៦៤៧.៨២២

១១៦.១៨៥

៤៦៧.៦៤៤

៦២.០៣១

២៥៣.៣៩៧

១.៧៥៨

៧.០៧៦

-

-

៥.៥៣៧.១៨២

២២.២៨៧.១៥៨

៦.០៣៧.១៨២

២៤.៦៦១.៨៨៨

៣៦៦.៤៩០

១.៤៧៥.១២២

២៦០.៨០៣

១.០៦៥.៣៨០

៦.០២១.៦១៥

២៤.២៣៧.០០០

៦.៣៦០.០១៦

២៥.៩៨០.៦៦៥

៧.០០០.០០០

២៨.០០០.០០០

៧.០០០.០០០

២៨.០០០.០០០

២.៥០៨.៩៩០

១០.២៥៧.១៧៦

១.៤៤១.៣៨២

៥.៨៩៩.១១០

១៨.៨៧៤

៤៥.៣៩៩

៧៧៩.៤៦៤

៣.១៥៣.៥៩៤

-

៤៧.០៧៨

-

៦១៤.៤៥៣

៩.៥២៧.៨៦៤

៣៨.៣៤៩.៦៥៣

៩.២២០.៨៤៦

៣៧.៦៦៧.១៥៧

១៥.៥៤៩.៤៧៩

៦២.៥៨៦.៦៥៣

១៥.៥៨០.៨៦២

៦៣.៦៤៧.៨២២

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១.៩២៧.១៣៧	៧.៨៤៥.៣៧៥	១.៨៨១.៧៤៩	៧.៧៣៣.៩៨៨
ចំណាយលើការប្រាក់	(៨៨.៥០២)	(៣៦០.២៩២)	(៩៤.៥០៧)	(៣៨៨.៤២៤)
ចំណូលពីការប្រាក់សុទ្ធ	១.៨៣៨.៦៣៥	៧.៤៨៥.០៨៣	១.៧៨៧.២៤២	៧.៣៤៥.៥៦៤
ចំណូលប្រតិបត្តិការផ្សេងៗ	៨៧.១២២	៣៥៤.៦៧៤	៩៦.៧៨៧	៣៩៧.៧៩៥
ចំណូលប្រតិបត្តិការសរុប	១.៩២៥.៧៥៧	៧.៨៣៩.៧៥៧	១.៨៨៤.០២៩	៧.៧៤៣.៣៥៩
ចំណាយបុគ្គលិក	(៨៩៥.២៣៤)	(៣.៦៤៤.៤៩៨)	(៨៦៥.៧៥៦)	(៣.៥៥៨.២៥៧)
ចំណាយប្រតិបត្តិការ និងរដ្ឋបាល	(៤៧៨.៥៧៥)	(១.៩៤៨.២៧៩)	(៤៩៩.២៨៥)	(២.០៥២.០៦១)
ការខាតបង់លើឱនភាពនៃឥណទានផ្តល់ដល់អតិថិជន	(១១៧.៥៨៣)	(៤៧៨.៦៨០)	(១០៩.៥៦៥)	(៤៥០.៣១២)
ចំណាយពន្ធអប្បបរមា	(២០.០៦០)	(៨១.៦៦៤)	-	-
ប្រាក់ចំណេញមុនពន្ធដកពន្ធ	៤១៤.៣០៥	១.៦៨៦.៦៣៦	៤០៩.៤២៣	១.៦៨២.៧២៩
ចំណាយពន្ធលើប្រាក់ចំណេញ	(១០៧.២៨៧)	(៤៣៦.៧៦៥)	(១៤៨.៩៥៩)	(៦១២.២២១)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៣០៧.០១៨	១.២៤៩.៨៧១	២៦០.៤៦៤	១.០៧០.៥០៨
លទ្ធផលលម្អិតផ្សេងៗ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៦៧.៣៧៥)	-	(២៩៣.២៤៤)
សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ	៣០៧.០១៨	៦៨២.៤៩៦	២៦០.៤៦៤	៧៧៧.២៦៤

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន	ទុនបម្រុងតាមបទប្បញ្ញត្តិ	ប្រាក់ចំណេញរៀបរៀង	លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទការផ្លូវ (កំណត់ឡើងវិញ) លទ្ធផលលម្អិតផ្សេងៗ លម្អៀងពីការប្តូររូបិយប័ណ្ណ សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧.០០០.០០០ ២៨.០០០.០០០ ៧៩៨.៧៤៩ ៣.២៥៧.៨៨៨ ១.១១១.៦៣៣ ៤.៧២៤.៣០៨ - ៩០៧.៦៩៧ ៨.៩៦០.៣៨២ ៣៦.៨៨៩.៨៩៣	- - - - - - - - - - -	- - - - ២៦០.៤៦៤ ១.០៧០.៥០៨ - - - ២៦០.៤៦៤ ១.០៧០.៥០៨	- - - - ២៦០.៤៦៣ ២.៦៤១.២២២ (៦៤២.៦៣៣) (២.៦៤១.២២២) - - -	- - - - - - - - - - -
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទការផ្លូវ លទ្ធផលលម្អិតផ្សេងៗ លម្អៀងពីការប្តូររូបិយប័ណ្ណ សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧.០០០.០០០ ២៨.០០០.០០០ ១.៤៤១.៣៨២ ៥.៨៩៩.១១០ ៧៧៩.៤៦៤ ៣.១៥៣.៥៩៤ - ៦១៤.៤៥៣ ៩.២២០.៨៤៦ ៣៧.៦៦៧.១៥៧	- - - - - - - - - - -	- - - - ៣០៧.០១៨ ១.២៤៩.៨៧១ - - - - -	- - - - ១.០៦៧.៦០៨ ៤.៣៤៦.២៣២ (១.០៦៧.៦០៨) (៤.៣៤៦.២៣២) - - -	- - - - ១៨.៥០៨ ៤.៣៤៦.២៣២ (១.០៦៧.៦០៨) (៤.៣៤៦.២៣២) - - -



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៣០៧.០១៨	១.២៤៩.៨៧១	២៦០.៤៦៤	១.០៧០.៥០៨
និយ័តភាពលើ៖				
ចំណាយពន្ធអប្បបរមា	២០.០៦០	៨១.៦៦៤	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	១១៧.២៨៧	៤៣៦.៧៦៥	១៤៨.៩៥៩	៦១២.២២១
ការខាតបង់លើឱនភាពនៃឥណទានផ្តល់ដល់អតិថិជន	១១៧.៥៨៣	៤៧៨.៦៨០	១០៩.៥៦៥	៤៥០.៣១២
រំលស់	៥៦.៥៨៩	២៣០.៣៧៣	៦៣.០៦៩	២៥៩.២១៤
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	(៣៧០)	(១.៥០៦)	(១.០០៩)	(៤.១៤៧)
ការលុបចោលទ្រព្យ និងបរិក្ខារ	១២.៤៤៩	៥០.៦៨០	-	-
	៦២០.៦១៦	២.៥២៦.៥២៧	៥៨១.០៤៨	២.៣៨៨.១០៨
បម្រែបម្រួលនូវ៖				
ឥណទានផ្តល់ដល់អតិថិជន	(៥៣៣.១២៧)	(២.១៧០.៣៦០)	(១.១៩៦.៧២១)	(៤.៩១៨.៥២៣)
ទ្រព្យសកម្មផ្សេងៗ	(៤៣.៣៩៨)	(១៧៦.៦៧៣)	៥.៥២៦	២២.៧១២
បំណុលផ្សេងៗ	៥៤.១៥៤	២២០.៤៦១	(៥៦.១២៧)	(២៣០.៦៨២)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ	៩៨.២៤៥	៣៩៩.៩៥៥	(៦៦៦.២៧៤)	(២.៧៣៨.៣៨៥)
ពន្ធអប្បបរមា និងពន្ធលើប្រាក់ចំណេញដែលបានបង់	(១៩.៩០២)	(៨១.០២១)	(១៦.២១៤)	(៦៦.៦៤០)
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)សកម្មភាពប្រតិបត្តិការ	៧៨.៣៤៣	៣១៨.៩៣៤	(៦៨២.៤៨៨)	(២.៨០៥.០២៥)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	៣៧០	១.៥០៦	១.០០៩	៤.១៤៧
ការទិញទ្រព្យ និងបរិក្ខារ	(៧.២៦៩)	(២៩.៥៩២)	(១៤៣.០៦០)	(៥៨៧.៩៧៧)
ការទិញទ្រព្យសកម្មអរូបី	-	-	(៨២៥)	(៣.៣៩១)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៦.៨៩៩)	(២៨.០៨៦)	(១៤២.៨៧៦)	(៥៨៧.២២១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ប្រាក់កម្ចីបន្ថែម	៥០០.០០០	២.០៣៥.៥០០	-	-
ការទូទាត់សងប្រាក់កម្ចី	(១.០០០.០០០)	(៤.០៧១.០០០)	(៥០០.០០០)	(២.០៥៥.០០០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	(៥០០.០០០)	(២.០៣៥.៥០០)	(៥០០.០០០)	(២.០៥៥.០០០)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(៤២៨.៥៥៦)	(១.៧៤៤.៦៥២)	(១.៣២៥.៣៦៤)	(៥.៤៤៧.២៤៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី ១ ខែមករា	៤៩៥.១៩៣	២.០២២.៨៦៤	១.៨២០.៥៥៧	៧.៤៩៥.២៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៩.៩៩៨)	-	(២៥.១២២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី ៣១ ខែធ្នូ	៦៦.៦៣៧	២១២.៨៦៦	៤៩៥.១៩៣	២.០២២.៨៦៤

ដៃគូសហប្រតិបត្តិការ

ដៃគូ




ម្ចាស់កម្ម



រាល់ មតិរិះគន់ ឬ បណ្តឹងតវ៉ា ផ្សេងៗ
សូមទំនាក់ទំនងមកកាន់លេខ



០៧០ ២២៩ ៣៣៣
០១៧ ២៣៧ ៨៨៥





០៧០ ៣១២ ៣៣៣



ស្កេនត្រង់នេះដើម្បីព័ត៌មានលម្អិត

អាសយដ្ឋាន៖

អគារលេខ ៧៩៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកែង ខណ្ឌចំការមន រាជធានីភ្នំពេញ

☎ ០២៣ ២២៤ ៣៣៣

✉ info@futabamfi.com.kh  Futaba Microfinance Plc.

